

សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា Khmer Association Countryside Cambodia (KAFDOC)



សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា

របាយការណ៍ប្រចាំ

ឆ្នាំ ២០១២

សមាគមកាហ្វឌុកបានចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃ លេខ ៨២៦ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៩៤

អង្គការកាហ្វដុក

គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលកំពុងធ្វើការងារយ៉ាងចម្រើនលើ ការងារសិទ្ធិ អភិបាលកិច្ច ល្អ យេនឌ័រ សន្តិសុខស្បៀង អនាម័យ និង វិស័យអប់រំនៅក្នុងប្រទេស កម្ពុជា ។

យអប់រំនៅក្នុងប្រទេស កម្ពុជា ។

កាហ្វដុក បាននឹងកំពុងប្រតិបត្តិការងាររបស់ខ្លួននៅគ្រប់សហគមន៍ក្នុងខេត្តក្រចេះដែលជាអ្នកទទួលបាន ជាក្រុមស្ត្រី កុមារ ក្រុម សហគមន៍ជនជាតិដើមភាគតិច ស្ត្រីក្រុមប្រឹក្សាយុវ សរុបមានអ្នកទទួលបានផ្ទាល់ចំនួន៧៧៦៣នាក់ ក្នុងនោះ

មានស្ត្រី ៣០១៩នាក់



បេសកកម្មរបស់កាហ្វដុក

សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា (កាហ្វដុក) លើកស្ទួយ និង សហការជាមួយ ស្ថាប័នពាក់ព័ន្ធ អង្គការអភិវឌ្ឍន៍នានា សហគមន៍មូលដ្ឋាន ដើម្បីសំរេច លើវិស័យអភិវឌ្ឍន៍ជនបទ អប់រំ កសិកម្ម សុខាភិបាល បរិស្ថាន ទេសចរណ៍ អភិបាលកិច្ច ល្អ និង ការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្ដោត លើប្រជាជនក្រីក្រ ជនងាយរងគ្រោះ ពិសេស ស្ត្រី និង កុមារ

មាតិកា

សារលិខិតពីនាយកប្រតិបត្តិ	៣
ការបរិយាយសង្ខេប	៤
កម្មវិធី	
គម្រោងសម្លេងជនជាតិដើមភាគតិចដើម្បី	៨
កម្មវិធីអភិវឌ្ឍន៍ចំរុះ(DA)	១៧
គម្រោងពង្រឹងគុណភាពអប់រំនៅសាលាបឋមសិក្សា	២៨
គម្រោងលើកម្ពស់សិទ្ធិស្ត្រីក្នុងកិច្ចការនយោបាយ	៣៥
ព្រឹត្តិការណ៍សំខាន់ៗក្នុងការងារអភិវឌ្ឍន៍	៤៣
ការងារអ្នកស្ម័គ្រចិត្តខ្មែរ និងបរទេសនៅក្រចេះ	៤៤
ការបង្ហាញហិរញ្ញវត្ថុប្រចាំឆ្នាំ	៤៦
ក្រុមការងារគ្រប់គ្រង	៤៥
រចនាសម្ព័ន្ធរបស់អង្គការកាហ្វដុក(KAFDOC)	៤៥

គោលបំណងរបស់កាហ្វដុក

ពង្រឹងសមត្ថភាពនិងផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានដើម្បីកែលំអរស្ថានភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅសហគមន៍ជនបទតាមរយៈការគ្រប់គ្រង និងចាត់ចែងលើការអភិវឌ្ឍន៍សហគមន៍របស់ខ្លួនឯង ប្រកបដោយ និរន្តរភាព និងធានាបាននូវសិទ្ធិរស់ នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។

វិធានការប្រតិបត្តិ



គោលបំណងនៃរបាយការណ៍ប្រចាំឆ្នាំនេះគឺចង់បង្ហាញពីស្នូលដែលសម្រេចបាន ពីផលលំបាក បទពិសោធន៍ដែលបានមកពីការអនុវត្តគម្រោងនិងក៏ដូចជាការផ្តល់អនុសាសន៍នានាដើម្បីបន្ត ការងាររបស់អង្គការកាហ្សាដុកឈានទៅសម្រេចជោគជ័យរបស់គោលដៅគម្រោង

និងអង្គការ។ ស្នូលទាំងឡាយដែលមាននៅក្នុងរបាយការណ៍នេះបានធ្វើការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ កាហ្សាដុក លើការងារ ផ្សារភ្ជាប់ទំនាក់ទំនង ប្រជាពលរដ្ឋទៅនឹងផែនការវិនិយោគ និង អភិវឌ្ឍន៍ឃុំ ការធ្វើឲ្យប្រសើរឡើងនូវ សេវាសាធារណៈឃុំ តាមរយៈសម្លេងរបស់ប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ក្នុង កិច្ចសន្ទនាថ្នាក់ឃុំ ខេត្ត ការងារអប់រំ សុខភាព សន្តិសុខស្បៀង និង ការលើកកម្ពស់សិទ្ធិស្ត្រីជាដើម ។ ស្នូលទាំងនេះ បានបង្ហាញថាអង្គការកាហ្សាដុក ខិតខំជួយជំរុញ ឲ្យមានអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ការលើកកម្ពស់សិទ្ធិ ការងារអភិវឌ្ឍន៍ឃុំ ។ តាមរយៈគម្រោងទាំងនេះ បានធ្វើឲ្យ កាហ្សាដុក ខិតខំដើម្បីយកមក អនុវត្ត និង ធ្វើឲ្យប្រសើរនូវការងារគ្រប់គ្រងគម្រោងបន្តទៀត ក៏ដូចជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេល ពិសេសក្រុមជនជាតិដើមភាគតិច ក្រុមជនក្រីក្រងាយរងគ្រោះ ជាពិសេសស្ត្រី និង កុមារ ។ តាមនាមឲ្យអង្គការ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ចំពោះអាជ្ញាធរឃុំ ស្រុក ខេត្ត អង្គការដៃគូស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ មូលនិធិអាស៊ី អាកាសិករអេត អ៊ិនធឺណេត និង អេចប៊ី អេហ្វ បានខិតខំជួយជ្រោមជ្រែងឈានទៅសម្រេចជោគជ័យសម្រាប់ឆ្នាំនេះ។



ចួន សុផានី

ការបរិយាយសង្ខេប

នៅក្នុងឆ្នាំ២០១២ ថ្វីបើមានគម្រោងមួយចំនួន របស់ កាហ្វដុក បានបញ្ចប់ក៏ដោយសម្រាប់ឆ្នាំ២០១១ ការអនុវត្តន៍ សកម្មភាព សម្រាប់ឆ្នាំ២០១២ នៅតែបន្ត តាមរយៈគម្រោង៤ សំខាន់ៗរួមមាន៖ ១-គម្រោងសម្លេងជនជាតិដើមភាគតិចដើម្បី អភិបាលកិច្ចល្អមូលដ្ឋាន(MVGG)២-កម្មវិធីអភិវឌ្ឍន៍ចំរុះ(DA) ៣-គម្រោងពង្រឹងគុណភាពអប់រំនៅសាលាបឋមសិក្សា(IQEPP) ៤-គម្រោងលើកម្ពស់សិទ្ធិស្ត្រីក្នុងការចូលរួមកិច្ចការនយោបាយ (WERA) ដែលមានថវិកាប្រចាំឆ្នាំសរុប១៩៩.៦១១,០៤ ដុល្លា សហរដ្ឋអាមេរិក ។ តាមរយៈគម្រោងទាំង៤ខាងលើ កាហ្វដុក បាន អនុវត្តសកម្មភាពគម្រោងនៅក្នុងតំបន់គោលដៅចំនួន៣ ស្រុក និង ១ក្រុង នៅក្នុងខេត្តក្រចេះ មានស្រុក ចិត្របុរី ព្រែក ប្រសព្វ សំបូរ និង ក្រុងក្រចេះ ។ ក្នុងគោលបំណងផ្តោតលើ ការ ពង្រឹង សមត្ថភាព សិទ្ធិកុមារ សិទ្ធិស្ត្រី ការពង្រឹងការងាររៀន និង បង្រៀនរបស់លោកគ្រូអ្នកគ្រូសិស្សានិសិស្សក្រីក្រពង្រឹងអភិបាល កិច្ចល្អ គណនេយ្យភាពសង្គម ក្នុងខេត្តក្រចេះ ដើម្បីឈានទៅ សម្រេចគោលបំណង របស់អង្គការកាហ្វដុក ដែលបានកំណត់ថា “ ពង្រឹងសមត្ថភាពនិងផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានដើម្បី កែលំអរស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ តាមរយៈការគ្រប់គ្រងនិងចាត់ចែងលើការអភិវឌ្ឍន៍សហគមន៍ របស់ខ្លួនឯង ប្រកបដោយ និរន្តរភាព និងធានាបាននូវសិទ្ធិរស់ នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។ ” ការងារអភិវឌ្ឍន៍ របស់ អង្គការកាហ្វដុក នៅក្នុងខេត្តក្រចេះ បានទទួលលទ្ធផល គួរជាទីគាប់ប្រសើរ ក្នុងរយៈពេលអនុវត្តន៍គម្រោងរយៈពេល១២ ខែ និង ការខិតខំប្រឹងប្រែង ជំនះរាល់ឧបសគ្គនានា ដែលកើតមាន ឡើង ក្នុងការងារអប់រំ សុខភាព អភិបាលកិច្ចល្អ ការងារអនុវត្ត ស្ត្រី តាមសហគមន៍ តាមរយៈការចងក្រងបណ្តាញ ជាមួយ ក្រុម ស្ត្រី បណ្តាញ NGOs ថ្នាក់ខេត្ត ថ្នាក់ជាតិ ការបង្កើត ក្រុមជន បង្គោល គ្រប់ភូមិគោលដៅ របស់គម្រោងទាំង៤ កិច្ចសហ ប្រតិបត្តិការជិតស្និទ្ធជាមួយ បណ្តាញ អង្គការថ្នាក់ខេត្ត ជាតិ KNN, NEP,CYMCR,CPWP ...ឆ្នាំនេះមាន សមាជិក ក្រុមប្រឹក្សាភិបាលចំនួន ៥នាក់ស្ត្រី ២នាក់ សម្រាប់ជួបពង្រឹងការងារអង្គការ ការពិនិត្យមើល ផែនការយុទ្ធសាស្ត្រយូរអង្វែង គោលនយោបាយ



- គម្រោងសំខាន់ៗឆ្នាំ២០១១**
1. គម្រោងពង្រឹងគុណភាពជីវិតដល់កុមារ កំព្រា និងងាយរងគ្រោះ(OVC)សរុប ថវិកា\$47,325.00 ឧបត្ថម្ភដោយ SCK-SCA
 2. គម្រោងគាំពារកុមារChild Sponsorship មានថវិកាសរុប\$53,143.00 ឧបត្ថម្ភ ដោយActionAid Cambodia
 3. គម្រោងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ត រាយមានថវិកាសរុប\$78,501.00 ឧបត្ថម្ភ ដោយActionAid Cambodia
 4. គម្រោងទីផ្សារសម្រាប់ជនក្រីក្រCSPPM មានថវិកាសរុប \$52,579.50 ឧបត្ថម្ភ ដោយThe Asia Foundation
- សរុបថវិកាប្រចាំឆ្នាំ២០១១មានចំនួន៖ **105,722.50** ដុល្លាសហរដ្ឋអាមេរិក

តំបន់គោលដៅ និង អ្នកទទួលបានផលប្រចាំឆ្នាំ២០១២

តំបន់គោលដៅ

ល.រ	ឈ្មោះស្រុក/ក្រុង	ឈ្មោះឃុំ/សង្កាត់	ឈ្មោះភូមិ
១	ក្រុងក្រចេះ	សង្កាត់អូរឫស្សី សង្កាត់កោះទ្រង់ (សរុប ២សង្កាត់)	អូរឫស្សី១ ស្រែស្តៅ កាប៉ូ ក្បាលកោះ កណ្តាលកោះ ចុងកោះ (សរុប ៦ភូមិ)
២	ស្រុកចិត្របុរី	ឃុំថ្មត្រៃ ឃុំសំបុក បុសលាវ ថ្ម កន្ទួត ថ្មអណ្តើក កោះច្រែង (សរុប ៧ឃុំ)	ភូមិឫស្សីចារ ថ្មត្រៃកណ្តាល ថ្មត្រៃលើ ភូមិសំបុក ក្បាលជួរ កាកុត បុសលាវ ព្រែកតាអាំ តាលុស ព្រែកកូរ ច្រណែល/ជូនត្រី កន្ទួត ជួរក្រូច ក្បាលកោះ ភូមិវត្ត ភូមិព្រែក (សរុប ១៦ភូមិ)
៣	ស្រុកព្រែកប្រសព្វ	ឃុំសោប ឃុំជ្រោយបន្ទាយ ឃុំព្រែកប្រសព្វ ឃុំកំពង់គរ ឃុំឫស្សីកែវ (សរុប ៥ឃុំ)	ភូមិព្រែករកា សោមក្រោម ព្រែកជីក ភូមិកែង ល្អៀត រកាធំ ព្រែកប្រសព្វលើ កណ្តាល ក្រោម កំពង់គរ តាមៅលើ ជ្រោយស្នែងក្របី ឫស្សីកែវ ស្រឡៅដំណាក់ បឹងវៃ (សរុប ១៥ភូមិ)
៤	ស្រុកសំបូរ	ឃុំស្រែជិះ ឃុំរលួសមានជ័យ ឃុំបឹងចារ ឃុំកំពង់ចាម ឃុំអូរគ្រៀង ឃុំក្បាលដំរី ឃុំសំបូរ (សរុប ៧ឃុំ)	ស្រែជិះ រវៀង ត្នោត រលួស ប៉ាវៃ ព្រែកឈូក បឹងចារ អូរក្រសាំង កំពង់ដំរី យាវ ទន្លេរាងធ្លាក់ អាជេន អូរគ្រៀង អូរព្រះ អូរកក់ អូរពោ ចង្កូប អូរតាណឹង កែងប្រាសាទ ដួនមាស ស្រែខៀន (សរុប ២១ភូមិ)
សរុប	៣ស្រុក១ក្រុង	១៩ឃុំ ២សង្កាត់	៥៨ភូមិ

ទស្សនៈវិស័យ

ប្រជាជនកម្ពុជា ចេះប្រើប្រាស់នូវ សិទ្ធិជាមូលដ្ឋាន និង ចូលរួមក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ
ប្រកបដោយ ប្រសិទ្ធិភាព និង រស់នៅក្នុងសេចក្តីថ្លៃថ្នូរ ។

អ្នកទទួលបានផលគម្រោង

ល.រ	ឈ្មោះគម្រោងកម្មវិធី	ប្រភេទអ្នកទទួលបានផល	ចំនួនស្រ្តី	សរុប
១	គម្រោងសម្លេងជនជាតិដើមភាគតិចដើម្បីអភិបាលកិច្ចល្អមូលដ្ឋាន(MVGG)	<ul style="list-style-type: none"> ក្រុមជនជាតិដើមភាគតិច ប្រជាពលរដ្ឋទូទៅ អាជ្ញាធរឃុំ ស្រុក ក្រុង អ្នកស្រាវជ្រាវព័ត៌មានឃុំ៤៥ 	៧៨២នាក់	៦២១០នាក់
២	កម្មវិធីអភិវឌ្ឍន៍ចំរុះ(DA)	<ul style="list-style-type: none"> អ្នកជម្ងឺក្រីក្រ កុមារក្នុងសហគមន៍ និងសាលាបឋមសិក្សា គ្រូបង្រៀន ក្រុមសហគមន៍ ធនាគារស្រូវសន្សំប្រាក់ ទឹកត្រី ផ្សិត ក្រុមកសិករគំរូ 	កុមារី៧៥០នាក់ ក្រុមកសិករគំរូ ១៧០០គ្រួសារ ១៧សាលា កម្រង ធនាគារស្រូវ ១៦ ក្រុមកសិករគំរូ៤ ទុនបង្វិល១៩ សហគមន៍ នេសាទ៣ ក្រុមពណ្តុះផ្សិត២ សិប្បកម្មផលិត ទឹកត្រី១	១៨៨៤ គ្រួសារ (កុមារ ១៥០០ នាក់ ស្រ្តី ៧៥០ នាក់)
៣	គម្រោងពង្រឹងគុណភាពអប់រំនៅសាលាបឋមសិក្សា(IQEP)	<ul style="list-style-type: none"> កុមារក្នុងសហគមន៍ និងសាលាបឋមសិក្សា គ្រូបង្រៀន សហគមន៍ ឬមាតាបិតាសិស្ស 	១០សាលាបឋមសិក្សា	សិស្ស ២៣២ ១នាក់ គ្រូ៦០ នាក់
៤	គម្រោងលើកម្ពស់សិទ្ធិស្រ្តីក្នុងការចូលរួមកិច្ចការនយោបាយ(WERA)	<ul style="list-style-type: none"> ស្រ្តីជាក្រុមប្រឹក្សាឃុំ 	ស្រ្តី៣២នាក់	៣២

គុណតម្លៃ

ការពិនិត្យឡើងវិញជាយុទ្ធសាស្ត្រលើគុណតម្លៃរបស់សមាគម បុគ្គលិកបានពិភាក្សាលើ អត្តសញ្ញាណ របស់សមាគម និងប្រកាន់ភ្ជាប់នូវការប្រព្រឹត្តនិងការអនុវត្ត ចំពោះគុណតម្លៃដែលមានចែងជាសេចក្តីថ្លែង ដូចខាងក្រោម

គោរពសិទ្ធិមនុស្សជាមូលដ្ឋាន
លើកកម្ពស់យេនឌ័រ
គោរពភាពស្មោះត្រង់ និងតម្លាភាព

ការពិពណ៌នាសង្ខេបគម្រោង

គម្រោង នេះជាកម្រោងរបស់ ក្រសួងមហាផ្ទៃ DFGG ក្រោមថវិកា ឧបត្ថម្ភរបស់ ធនាគារពិភពលោក WB

ម្ចាស់ជំនួយបន្ត

មូលនិធិអាស៊ី(The Asia Foundation –TAF)

អ្នកទទួលផល

ប្រជាពលរដ្ឋ និង ក្រុមជនជាតិដើមភាគតិចក្នុង ស្រុកសំបូរ

ក្រុមប្រឹក្សាឃុំ សៀមឃុំចំនួន ៣០ នាក់

ក្រុមអ្នកស្រាវជ្រាវព័ត៌មានថ្នាក់ឃុំ ចំនួន ៤៥នាក់

សរុបមានចំនួន ៣.៤៥៦នាក់ (ស្រីមាន១២២៧នាក់)

ថវិកាប្រចាំឆ្នាំ២០១២

៦៨.០០៣,៧០ដុល្លារអាមេរិក

តំបន់គោលដៅ

៣ ស្រុក(ព្រែកប្រសព្វ ចិត្របុរី សំបូរ) ១៥ឃុំ និង៤៥ភូមិ

កាលបរិច្ឆេទចាប់ផ្តើមគម្រោង

០១ មករា ២០១២

កាលបរិច្ឆេទបញ្ចប់គម្រោង

៣១ ធ្នូ ២០១២

អនុវត្តគម្រោងដោយ

អង្គការ KAFDOC និង CED

គោលបំណងគម្រោង:

ធ្វើឲ្យប្រសើរឡើងផ្នែកអភិបាលកិច្ចល្អមូលដ្ឋាន តាមរយៈការបង្កើនចំណេះដឹង និងការពង្រឹងការចូលរួម ការប្រាស្រ័យទាក់ទង របស់ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធិភាព ។

គោលដៅគម្រោង:

1. បង្កើនចំណេះដឹង ថ្នាក់មូលដ្ឋាន ស្តីពី គណនេយ្យភាពសង្គម គោលការ វិមជ្ឈការ វិសហមជ្ឈការ និង ការងារគ្រប់គ្រង លទ្ធិប្រជាធិបតេយ្យ នៅក្នុងតំបន់គោលដៅរបស់គម្រោង។
2. ពង្រឹងទំនាក់ទំនងឬការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីធានា អភិបាលកិច្ច ល្អមូលដ្ឋាន ឲ្យបានកាន់តែប្រសើរឡើង។
3. ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋសាមញ្ញ ពិសេស ជនជាតិដើមភាគតិចឱ្យរួមចំណែកដ៏ទូលំទូលាយក្នុងការសំរេចចិត្តនានា ដែលពាក់ព័ន្ធដល់ការរស់នៅរបស់ពួកគាត់ ។
4. ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ កែលម្អរ សេវាវដ្តាបាលសារធារណៈឃុំ និង គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
5. ដើម្បីធានាឱ្យមានការអភិវឌ្ឍដែលមាននិរន្តរភាព ដោយរួមទាំងការផ្តល់សេវាកម្មជាមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព គុណភាព គណនេយ្យភាព តម្លាភាព តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ។

អ្នកពាក់ព័ន្ធសំខាន់ៗរបស់គម្រោង

- ក្រុមអ្នកស្រាវជ្រាវព័ត៌មានថ្នាក់ឃុំ
- ការិយាល័យសម្របសម្រួលខេត្ត
- ក្រុមក្រុង ក្រុមប្រឹក្សាឃុំ ស្នេងឃុំ
- ក្រុមក្រុង ក្រុមប្រឹក្សាស្រុក អភិបាលក្រុងស្រុក
- សមាជិកសហគមន៍ពិសេសក្រុមជនជាតិភាគតិច

សារៈប្រយោជន៍របស់គម្រោងMVGG

- ជួយឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារផ្តល់សេវាសង្គមនានា ដឹងពីតំរូវការ និងការព្រួយបារម្ភរបស់ ប្រជាជន ដើម្បីបង្កើតឱ្យមានចំណងទំនាក់ទំនងជិតស្និទ្ធរវាងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ។
- ជួយក្រុមប្រឹក្សាឃុំ-សង្កាត់ និង ភ្នាក់ងារផ្តល់សេវាសង្គម សំរេចជោគជ័យលើការងាររបស់ខ្លួន តាមរយៈយន្តការត្រួតពិនិត្យ និងឆ្លុះបញ្ចាំងប្រកបដោយការស្ថាបនា ពោលគឺមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាឱ្យមានជោគជ័យ។
- ប្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារផ្តល់សេវាឱ្យដឹងអំពីអ្វីដែលត្រូវ អ្វីដែលខ្វះខាត និងជួយកំចាត់ វប្បធម៌អសកម្មរបស់ប្រជាជនក្នុងការចូលរួម។
- ជួយបង្កើនប្រសិទ្ធភាពនៃការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាឃុំ និងភ្នាក់ងារផ្តល់សេវា ដែលជួយឱ្យពួកគេអាចទទួលបានការសារទរ ឬជាប់ឆ្នោតអណតិក្រោយទៀតប្រសិនបើក្រុមប្រឹក្សាឃុំអនុវត្តបានល្អ ។
- ជួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការសំរេចចិត្ត ដោយឈរលើទស្សនៈរបស់សាធារណៈជនជាមូលដ្ឋាន
- ជួយក្រុមប្រឹក្សាឃុំ និងភ្នាក់ងារផ្តល់សេវាក្នុងការកសាងភាពខ្លាំងលើការងារត្រួតពិនិត្យ និងសហការជាមួយអ្នកផ្តល់សេវាកម្មដទៃទៀត ។ ដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ អ្នកពាក់ព័ន្ធក្នុងការផ្តល់សេវាកម្ម ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន

សកម្មភាពសំខាន់ៗរបស់គម្រោង

ការអនុវត្តន៍គម្រោងនេះ មានការគាំទ្រថវិកាពីធានាគារពិភពលោកតាមរយៈគំរោងពង្រឹងអភិបាលកិច្ចល្អ DFGG នៃអង្គការមូលនិធិអាស៊ី ។ សកម្មភាពសំខាន់ៗនៅក្នុងការអនុវត្តន៍គម្រោងសម្លេងជនជាតិដើមភាគតិចដើម្បី

អភិបាលកិច្ចល្អ មានដូចខាងក្រោម៖

1. សិក្ខាសាលាផ្សព្វផ្សាយគម្រោងថ្នាក់ខេត្ត
2. ជ្រើសរើសអ្នកស្រាវជ្រាវព័ត៌មានឃុំ (ស៊ីអេស៊ី) ចំនួន០៣នាក់ ក្នុងឃុំនីមួយៗ សរុប១៥ឃុំមាន ៤៥នាក់ ស្រី១៩នាក់ ។
3. ផ្តល់វគ្គបណ្តុះបណ្តាលដល់ ក្រុម ស៊ីអេស៊ីទាំង៤៥រូប អំពីគំរោងមតិពលរដ្ឋស្តីពីអភិបាលកិច្ច មូលដ្ឋានបច្ចេកទេសក្នុងការប្រមូលព័ត៌មាន ការបង្កើតបញ្ជីសំណួរ និងការស្រង់មតិ ។
4. ការភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ទៅនឹង ផែនការវិនិយោគឃុំ (ស៊ីអាយភី) ។
5. ការធ្វើទស្សនៈសិក្សានៅក្រៅខេត្តដើម្បីស្វែងយល់ពីដំណើរការអនុវត្តន៍សេវាកម្មរដ្ឋបាលសាធារណៈឃុំ។
6. ចងក្រងរបាយការណ៍នៃការចុះប្រមូលព័ត៌មាន ព្រមទាំងរៀបចំការបង្ហាញលទ្ធផលនៃការស្រាវជ្រាវ

7. កិច្ចសន្ទនាថ្នាក់ឃុំ រវាងអ្នកផ្តល់សេវា និង ប្រជាពលរដ្ឋ
8. កិច្ចប្រជុំប្រជាពលរដ្ឋប្រចាំត្រីមាសតាមភូមិគោលដៅទាំង៤៥
9. កិច្ចសន្ទនាកំរិតខេត្ត រវាងអ្នកផ្តល់សេវា ឃុំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការប្រមូលព័ត៌មាន និង កិច្ចសន្ទនាឃុំ។
10. សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆមាស នៅកំរិតខេត្ត
11. វគ្គបណ្តុះបណ្តាលស្តីពី គណនេយ្យភាពសង្គម ដំណើរការអភិបាលកិច្ចល្អនៅមូលដ្ឋាន
12. ការចូលរួមប្រជុំប្រចាំខែរបស់ ស៊ីអេស ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងតាមដាន និងពិនិត្យការផ្លាស់ប្តូរការវិវត្តន៍ នៃគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាកំរិតមូលដ្ឋាន។

១-សិក្ខាសាលាផ្សព្វផ្សាយគម្រោងថ្នាក់ខេត្ត

សិក្ខាសាលាផ្សព្វផ្សាយគម្រោងបានរៀបចំកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១២ នៅកម្រិតថ្នាក់ខេត្ត ដើម្បីបង្ហាញពីគោលដៅគោលបំណង គម្រោង ពីដំណើរការសកម្មភាពគម្រោង និងឲ្យអ្នកពាក់ព័ន្ធសំខាន់ៗចូលរួមគាំទ្រ



ដំណើរការអនុវត្តន៍គម្រោង ។ ក្នុងសិក្ខាសាលាមានអ្នកចូលរួមសរុប ៥៣នាក់ ក្នុងនោះស្រីមាន១៣នាក់ រួមមានបុគ្គលិកអង្គការ ១៤នាក់ (ស្រី ៣នាក់) មន្ត្រីរដ្ឋាភិបាលមានចំនួន៣៩នាក់(ស្រី ១០នាក់) ដែលមានសមាសភាពជាក្រុមប្រឹក្សាឃុំ អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលខេត្ត ការិយាល័យរដ្ឋបាលសាធារណៈខេត្ត តំណាង មន្ទីរអប់រំ មន្ទីរសុខាភិបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរព័ត៌មានខេត្ត ការិយាល័យច្រកចេញចូលតែមួយ ។

២-ជ្រើសរើសអ្នកស្រាវជ្រាវព័ត៌មានឃុំ (ស៊ីអេស)

ការប្រជុំជ្រើសរើស CRT ដល់ ២៦ខែ កុម្ភៈ ២០១២ ១៥ ឃុំ និង ៤៥ ភូមិ (១ឃុំ ពីគ្រប់ សមាជិកក្រុមប្រឹក្សាគោលដៅក្នុងការផ្តល់ដំណឹងចូលរួមប្រជុំកំរិតថ្នាក់ភូមិ ។ មានលក្ខណៈងាយស្រួលយឺតយ៉ាវធ្វើការជ្រើសរើស អ្នកតំណាង តែម្នាក់ប៉ុណ្ណោះ ដោយស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង។



បានចាប់ផ្តើមឡើងចាប់តាំងពីថ្ងៃទី ១៨ ក្នុង ស្រុក និង ក្រុងចំនួន ៤ ក្នុង នោះមាន មាន ៣ភូមិ)ក្រោមកិច្ចសហប្រតិបត្តិការឃុំ ដោយមានការជូនដំណឹងទៅគ្រប់ឃុំដល់មេភូមិ ដើម្បី អញ្ជើញប្រជាពលរដ្ឋគ្រប់កិច្ចប្រជុំបានរៀបចំឡើង ក្នុងភូមិដែលដល់ប្រជាពលរដ្ឋចូលរួម ។ ក្នុងកិច្ចប្រជុំមូល

CRTដែលត្រូវបាន ធ្វើការជ្រើសរើសដោយអ្នកចូលរួម ក្នុងការ បោះឆ្នោតដោយសេរីនេះ មានសរុបចំនួន ៤៥នាក់ (ស្រី ១៧ នាក់) ដែលពួកគេគឺ ប្រជាពលរដ្ឋសាមញ្ញ សមាជិកសហគមន៍ និង ជាយុវវ័យ ។ បន្ទាប់ពីមានព្រឹត្តិការណ៍បោះឆ្នោតទាំង ១៥ ឃុំគោលដៅរួចមក CRT ទាំងអស់ មានតួនាទីសំខាន់ ក្នុងការ ភ្ជាប់ទំនាក់ទំនង ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរ ថ្នាក់ឃុំ ស្រុក ខេត្ត តាមរយៈការចែករំលែកព័ត៌មាន ការផ្តល់យោបល់កែលម្អ ការបង្កើនចំណេះដឹង ការប្រមូលព័ត៌មាន ត្រឡប់ដល់ប្រជា ពលរដ្ឋវិញ បន្ទាប់ពីពួកគេបានទទួលវគ្គបណ្តុះបណ្តាលរួចមក តាមប្រធានបទខុសៗគ្នា ក្នុងកិច្ចសន្ទនា សិក្ខាសាលាឆ្លុះបញ្ចាំង កិច្ចប្រជុំនានាជាមួយអ្នកពាក់ព័ន្ធ ជាពិសេស ការពាំនាំលទ្ធផល ពីកិច្ចប្រជុំ ក្រុមប្រឹក្សាឃុំប្រចាំខែ លើសពីនេះ CRT នឹងធ្វើ ការងារទទួលខុសត្រូវលើការ ដាក់បញ្ចូលផែនការរបស់ប្រជា ពលរដ្ឋ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ(CIP) សម្រាប់ឆ្នាំ២០១២ នេះ។



លើសពីនេះ CRT បានធ្វើការសម្របសម្រួលដើម្បីបង្កើនចំណេះដឹង ដល់ប្រជាពលរដ្ឋ នៅកម្រិតថ្នាក់ភូមិ ស្តីពី គុណតម្លៃរបស់មនុស្ស ក្នុងការភ្ជាប់ទំនាក់ទំនង ដើម្បី ឲ្យដំណើរការអនុវត្តន៍ សេវារដ្ឋបាលសាធារណៈមាន ភាពប្រសើរឡើង ។ តាមរយៈកិច្ចការទាំងនេះ ប្រជាពលរដ្ឋមានទំនុកចិត្តលើខ្លួនឯងក្នុងការផ្តល់យោបល់ត្រឡប់ ដល់អ្នកផ្តល់សេវានៅថ្នាក់ឃុំ តាមរយៈការចូលរួមក្នុង កិច្ចសន្ទនាថ្នាក់ឃុំ ប្រជុំប្រចាំខែ ជាមួយក្រុមប្រឹក្សាឃុំ ដើម្បីចែករំលែក សេវារដ្ឋបាលសាធារណៈប្រកបដោយតម្លាភាព ដើម្បីឆ្លើយតបតាមផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល សម្រាប់ការងារអភិវឌ្ឍន៍លទ្ធផលប្រជាធិប តេយ្យថ្នាក់ក្រោមជាតិ។

៣-ផ្តល់វគ្គបណ្តុះបណ្តាលដល់ ក្រុម ស៊ីអេសអិច៤៥រួម អំពីគំរោងមតិពលរដ្ឋស្តីពី អភិបាលកិច្ច មូលដ្ឋាន បច្ចេកទេសក្នុងការប្រមូលព័ត៌មាន ការបង្កើតបញ្ជីសំណួរ និងការស្រង់មតិ



វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង នៅថ្ងៃទី ៥ ដល់ ៦ខែ មី នាឆ្នាំ ២០១២នៅថ្នាក់ខេត្ត ដោយមានកិច្ចសហការ ពីមន្ត្រីទីចាត់ ការ និងផែនការវិនិយោគខេត្ត ស្តីពី អភិបាលកិច្ច វិមជ្ឈការនិង វិសហមជ្ឈការ មានអ្នកចូលរួមចំនួន ៧២នាក់ (ស្រី២២នាក់) ដើម្បីបង្កើនចំណេះដឹង ស្តីពីអភិបាលកិច្ច និង ជាជំនួយដល់ ប្រជាពលរដ្ឋ ក្នុងការបង្កើនកិច្ចសហការ ក្នុងការចែករំលែកព័ត៌ មាន ។ អ្នកចូលរួម មានសមាសភាពមក ពី ការិយាល័យទីចាត់

ការផែនការ និង វិនិយោគ ១នាក់ សមាជិកក្រុមប្រឹក្សាសក្រុម ៥នាក់ អ្នកស្ម័គ្រចិត្តស្រាវជ្រាវព័ត៌មានឃុំ ៤៤នាក់ បុគ្គលិក កាហ្វេដុក និង សេដ ចំនួន ៨នាក់ ។

៤-ការភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ នៅលើ ផែនការវិនិយោគ (CIP)

ការភ្ជាប់ទំនាក់ទំនង ទៅក្នុងផែនការ វិនិយោគ យុំ សម្រាប់ឆ្នាំ ២០១២សមាជិកក្រុមប្រឹក្សាយុំ ទាំង១៥យុំ និង អ្នកស្រាវជ្រាវ ព័ត៌មានថ្នាក់យុំចំនួន ៤៥ រូបចូលរួមយ៉ាងសកម្មក្នុងការងារ ផ្សព្វផ្សាយ ផែនការវិនិយោគ តួនាទី ការទទួលខុសត្រូវ របស់ ក្រុមប្រឹក្សាយុំ ។ ការចុះផ្សព្វផ្សាយនេះ ចំណាយអស់ពេលចំនួន ៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៩ ដល់ ២០ ខែ មីនា ឆ្នាំ ២០១២ មានប្រជាជនចូលរួមសរុប ១៥២៥នាក់ ស្រីមានចំនួន ៥៩០ នាក់ ។ ក្រោយពីការប្រជុំផ្សព្វផ្សាយ CIP/CDP ប្រជាពលរដ្ឋបានយល់ច្បាស់ ដំណើរការផែនការវិនិយោគ មុខ ងាររបស់ក្រុមប្រឹក្សាយុំសង្កាត់ ទទួលបានទទួល ព័ត៌មានពាក់ព័ន្ធការវិភាជន៍សាច់ប្រាក់យុំ សុំបញ្ចូលផែនការក្នុង CIP យុំ ជាពិសេសការប្រជុំថ្នាក់ភូមិ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍យុំ។



៥-ការធ្វើទស្សនៈសិក្សានៅក្រៅខេត្ត(សៀមរាប និង បាត់ដំបង)

ការធ្វើទស្សនៈ កិច្ចសិក្សា ស្វែងយល់ពីអភិបាលកិច្ចល្អនៅថ្នាក់មូល ដ្ឋាន ទៅកាន់ខេត្តបាត់ ដំបង និង សៀមរាប (អង្គការអមរា) និង HRND ។ ដំណើរទស្សនៈកិច្ចនេះមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ទី ៦ ខែ មេសា ឆ្នាំ ២០១២ អ្នកចូលរួមមានចំនួនសរុប ២៤ រូប (ស្រី ៤ រូប) (ក្រុមប្រឹក្សាស្រុក/ក្រុង ចំនួន ៤រូប ក្រុមប្រឹក្សាយុំសង្កាត់ ៧រូប អ្នកស្រាវជ្រាវព័ត៌មានថ្នាក់យុំ ចំនួន ៧ រូប ស្រី ៣ រូប បុគ្គលិក អង្គការ កាហ្វឌីក និងសេដ ចំនួន ៦ រូប ស្រី១ រូប ។ ជាលទ្ធផល អ្នក ចូលរួមបានស្វែងយល់ច្បាស់ពី ការងារគ្រប់គ្រងថវិកា ការត្រួតពិនិត្យ និង វាយតម្លៃ ការផ្ទេរសិទ្ធិអំណាច ឬ ការធ្វើ ប្រតិភូកម្ម ការអភិវឌ្ឍន៍ ការបង្កើនប្រាក់ចំណូល និង ការចូលរួមរបស់ប្រជា ពលរដ្ឋ នៅក្នុងការងារអភិវឌ្ឍន៍ ។



៦-បទក្រងរបាយការណ៍នៃការចុះប្រមូលព័ត៌មាន

. កាលពីថ្ងៃទី១៣ដល់ ២២ខែ មិថុនា ២០១២ ការប្រមូលព័ត៌មានតាមភូមិបានចាប់ផ្តើមក្នុង ៤៥ភូមិគោលដៅ ក្រោមការអនុវត្តន៍សកម្មភាព អ្នកស្ម័គ្រចិត្តទាំង ៤៥នាក់ តាមរយៈការចុះសម្ភាសន៍ពីផ្ទះមួយ ទៅផ្ទះមួយ តាមវិធី សាស្ត្ររាប់ខ្នងផ្ទះចោះៗ សម្ភាសន៍ ។ CRT មានតួនាទីសំខាន់ក្នុងការចុះប្រមូលព័ត៌មានពីប្រជាពលរដ្ឋ ស្តីសេវា រដ្ឋបាលសាធារណៈ យុំ ដោយប្រើបញ្ជីសំនួរដែលបានរៀបចំរួចជាស្រេច និង ឯកភាពក្រុមប្រឹក្សាយុំ ស្រុក និងខេត្ត ។ តារាងសំនួរបានផ្តោតលើ ៥ចំណុចសំខាន់ៗ ចំនុចប្រសើរឡើងនិង ចំនុចខ្វះខាត របស់សេវារដ្ឋបាលសាធារ ណៈយុំ ចំនុចដែលគួរកែលម្អ និងការលើកឡើងពីសំណូមព័ត៌ផ្សេងរបស់ប្រជាពលរដ្ឋមាន ប្រជាពលរដ្ឋចូលរួមធ្វើ បទសម្ភាសន៍សរុប ៣៤៥៦នាក់ (ស្រី ២២២៩នាក់)។

៧-កិច្ចសន្ទនាថ្នាក់ឃុំ រោងអ្នកផ្តល់សេវា និង ប្រជាពលរដ្ឋ



កិច្ចសន្ទនាថ្នាក់ឃុំទាំង ១៥បានចាប់ផ្តើម ក្នុងឃុំគោលដៅ តាំងពីថ្ងៃទី ១២ ដល់ ៣១ខែ សីហា ឆ្នាំ ២០១២ ។ កិច្ចសន្ទនាគំរូមួយត្រូវបានរៀបចំឡើង នៅក្នុងឃុំឫស្សីកែវ ដែលមានអ្នកចូលរួមចំនួន ៤១២នាក់(ស្រី ១៧២នាក់) ។ ក្នុងកិច្ចសន្ទនាថ្នាក់ឃុំ ត្រូវបាន ចែកចាយពីរបាយការណ៍ដែល CRT បានរកឃើញ ក្នុងឃុំស្តីសេវារដ្ឋបាលសាធារណៈ ឃុំដល់គ្រប់អ្នកចូលរួម និងវាក្មេងសំខាន់រួមមានក្រុមប្រឹក្សាឃុំ ស្រុក នាយកប៉ុស្តិ៍ ប្រធានមណ្ឌល សុខភាព នាយកកម្រងសាលាជាដើម ។

CRT ម្នាក់ក្នុងចំណោម៣នាក់ របស់ឃុំមួយមានតួនាទី ជាអ្នកធ្វើបទ បង្ហាញ ដល់អ្នកចូលរួម ។ វាក្មេង ៥នាក់ រួមទាំងមន្ត្រីទីបាត់ការផែនការ និង វិនិយោគ គឺជាអ្នកបកស្រាយនូវចម្ងល់ ឬសំនួររបស់អ្នកចូលរួម ជា ពិសេស សំនួរនៅក្នុងរបាយការណ៍របស់CRT ។ វិធីសាស្ត្រចំនួន៣ សម្រាប់ បង្កឲ្យមានការលើកជាសំនួរ ទី១ បកស្រាយសំនួរដែលមាន ស្រាប់ដែលបានធ្វើការសម្រង់មតិប្រជាពលរដ្ឋ ទី២ សំនួរផ្ទាល់មាត់ និង ការសរសេរ នៅលើក្រដាសសម្រាប់សួរដល់វាក្មេង ។ អ្នកចូលរួមសរុបទាំង ១៥ កិច្ចសន្ទនា ថ្នាក់ឃុំមាន ១៤៩៩ នាក់ (ស្រី ៦៦៣នាក់)។



សំនួរ របស់ប្រជាបលរដ្ឋទៅកាន់វាក្មេងរួមមាន:
 តើស្បៀន និង មេឃុំនរណាធំជាង? រវាងឃុំនិង ប៉ូលីសប៉ុស្តិ៍នរណាធំជាង នរណា? អំពើហិង្សាក្នុងស្រុក ក្មេងទំនើង ល្បែងស៊ីសង និង សកម្មភាព នេសាទត្រីខុសច្បាប់នៅតាមបឹង ?តើការកំនត់តម្លៃសេវារដ្ឋបាលសាធារណៈឃុំ លោកមេឃុំមានវិធានការយ៉ាងណា ?កាលពីអាណត្តិមុនលោក មេឃុំ និងស្បៀនតែងតែធ្វើការនៅផ្ទះ តើក្នុងអាណត្តិនេះលោកមេឃុំមាន វិធានការយ៉ាងណា ?

៨-កិច្ចប្រជុំប្រជាពលរដ្ឋប្រចាំត្រីមាសតាមភូមិគោលដៅទាំង៤៥

ចាប់ពីថ្ងៃទី ៩ដល់២២ ខែកក្កដា ឆ្នាំ ២០១២ កិច្ចប្រជុំប្រចាំត្រីមាសរបស់ប្រជាពលរដ្ឋបានជួបជុំក្នុង ភូមិគោលដៅ ទាំង ៤៥ ដែលមានអ្នកចូលរួមសរុប ២៣៤៥នាក់(ស្រី ១១០៧នាក់)ត្រូវបានគេអញ្ជើញឲ្យចូលរួម ។ ទន្ទឹមគ្នានោះ ដែរ ពួកគេបានបញ្ចេញមតិទាក់ទងទៅនឹង ភាពខ្វះចន្លោះ ក្នុងផ្តល់សេវាសាធារណៈរបស់ឃុំ បានទទួលព័ត៌មានពី ការឆ្លើយតបរបស់ឃុំ ទៅកាន់ប្រជាពលរដ្ឋ តាមរយៈការអានរបាយការណ៍ និង បទបង្ហាញ លើផ្ទាំងក្រដាសធំ។ លើសពីនេះពួកគេមានឱកាស ក្នុងការតាមដានសំនួរដែលបានលើកឡើងការពីកិច្ចប្រជុំលើកមុន ដល់ក្រុមប្រឹក្សា ឃុំ និង បានបន្ថែមព័ត៌មានថ្មី ដែលពួកគេគិតថាវាសំខាន់ការដែលធ្វើឲ្យប្រសើរឡើងនូវសេវារដ្ឋបាលសាធារណៈ

មតិប្រជាពលរដ្ឋត្រូវបានគេកត់ត្រាទុក និងបានផ្តល់ទៅដល់គ្រប់ឃុំគោលដៅ និងគ្រប់អ្នកចូលរួមទាំងអស់ ជាពិសេសនៅ ពេលកិច្ចសន្ទនាចាប់ផ្តើម។



**ការប្រជុំប្រចាំត្រីមាសរបស់
ប្រជាពលរដ្ឋកំពង់ធំ ឃុំបឹងចារ
ស្រុកសំបូរ
ថតរូបដោយ កាហ្វឌុក**

៩-កិច្ចសន្ទនាថ្នាក់ខេត្ត

កិច្ចសន្ទនាថ្នាក់ខេត្ត មួយថ្ងៃ នៅខេត្តក្រចេះ កាលពីថ្ងៃទី ៦ វិច្ឆិកាឆ្នាំ២០១២ ដោយមានការចូលរួមពី អាជ្ញាធរខេត្ត តំណាងអ្នកស្ម័គ្រចិត្តឃុំ រួមគ្នាពិភាក្សា រកដំណោះស្រាយ រាល់បញ្ហាដែល លើកឡើងដោយប្រជាពលរដ្ឋ។ ក្នុងព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់លោក ជាក់មេងហ៊ាង អភិបាលរងខេត្តក្រចេះ លោកគ្រី សុភាព តំណាងម្ចាស់ជំនួយ និងលោកស្រី ងួន សុផានី នាយិក អង្គការកាហ្វឌុក សេដ



រួមទាំងទីតាត់ផែនការនិងវិនិយោគខេត្ត។ អ្នកចូលរួមសរុបមាន ៧៥នាក់ (ស្រី២៣នាក់)រួមមានក្រុមប្រឹក្សាឃុំ ១៥នាក់ CRT ២៣នាក់ក្រុមប្រឹក្សាក្រុងស្រុក ៤ អភិបាលក្រុងស្រុក៤នាក់ បុគ្គលិកអង្គការ៤នាក់ អង្គការកាហ្វឌុក សេដ ៨នាក់ និង នាក់ពាក់ព័ន្ធ ១១នាក់។ ក្នុងនោះដែរ វាគ្មិនសំខាន់ៗចំនួន ៣នាក់ ជាអ្នកមានតួនាទីបកស្រាយរាល់ចម្ងល់របស់អ្នកចូលរួម។ របៀបវារៈសំខាន់ៗសម្រាប់ជជែកពិភាក្សារួមមាន:

- បញ្ហាការបង់តំលៃសេវារដ្ឋបាលសាធារណៈថ្លៃដោយសារក្រសួងមិនទាន់កំណត់តម្លៃ ។
- មានស្ថាប័នមីក្រូហិរញ្ញវត្ថុច្រើន ក្នុងខេត្ត ដែលបង្កលក្ខណៈដល់ប្រជាពលរដ្ឋត្រូវបានប្រាក់ នឹងតម្រូវឲ្យអាជ្ញាធរចេញលិខិតបញ្ជាក់ និងជាអ្នកចេញលើថ្លៃចំណាយក្នុងចេញលិខិតនេះ ។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀតជាច្រើន ដែលអាជ្ញាធរត្រូវដោះស្រាយ ជាងនេះប្រជាពលរដ្ឋមានការខឹងសម្បារជាឃុំ ដោយមានការយឺតយ៉ាវក្នុងការចេញលិខិតនេះ។
- ក្រុមប្រឹក្សាឃុំដែលទើបនឹងជាប់ថ្មី មិនទាន់មានបទពិសោធន៍ត្រូវការបណ្តុះបណ្តាលបន្ថែម ។
- ការគ្រប់គ្រងចំណូលចំណាយរបស់ឃុំមិនទាន់បានត្រឹមត្រូវមានគណនេយ្យ និង តម្លាភាព

- ភាពខ្វះចន្លោះ របស់ក្រុមប្រឹក្សាឃុំក្នុង ភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ត្រូវបានប្រទះឃើញមានច្រើនករណី ។
- សេវារដ្ឋបាលសាធារណៈឃុំ មានភាពយឺតយ៉ាវចំពោះប្រជាពលរដ្ឋក្នុងការប្រើប្រាស់វាប្រសិនបើពួកគេគ្មានប្រាក់នោះ។
- ចំនួនសៀវភៅគ្រួសារមានតិចតួចនៅនឹងប៉ុស្តិ៍នគរបាល ដែលមិនសមាមាត្រនឹងចំនួនប្រជាជនតាមឃុំ មានតែ២០ ក្បាលប៉ុណ្ណោះ ជាលទ្ធផលបន្ទាប់ពីមានកិច្ចសន្ទាបានបញ្ចប់ ដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងឆ្លើយសំនួរ របស់CRT និង ក្រុមប្រឹក្សាឃុំ។



១០-វគ្គបណ្តុះបណ្តាលស្តីពី គណនេយ្យភាពសង្គម ដំណើរការអភិបាលកិច្ចល្អនៅមូលដ្ឋាន

វគ្គបណ្តុះបណ្តាល ដល់ ដ្ឋានគ្រឹះនៃគណនេយ្យនៃការសម្របសម្រួលសណ្ឋាគារលីដី ចំណាយទី ២១ ដល់ ២២ ខែ ឧសសិក្ខាកាមចូលរួមសរុប ២១ រូប) រួមមាន លោកវិនិយោគ០១រូប មន្ត្រីទី



ក្រុម ស៊ីអធី ស្តីពី មូលភាពសង្គម និង ជំនាញដែលបានប្រព្រឹត្តទៅ នៅពេល ពីរថ្ងៃ គឺត្រូវ នឹងថ្ងៃភា ឆ្នាំ ២០១២ មាន ៥៤ រូប(ក្នុងនោះមានស្ត្រីនាយករងទីចាត់ការ និងចាត់ការ និងវិនិយោគ ជា

សិក្ខាកាម ០១រូប ក្រុមអ្នកស្រាវជ្រាវថ្នាក់ឃុំ ចំនួន ៤៣រូប បុគ្គលិក អង្គការ កាហ្វឌុក និង សេដ ចំនួន ០៩រូប ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ធ្វើការពង្រឹងសមត្ថភាព ចំណេះដឹង ស្តីពីគណនេយ្យភាពសង្គម និង វិធីសាស្ត្រសម្របសម្រួល ការផ្តល់ជូននូវ ទស្សនទាន ពីដំណើរការ ឧបករណ៍ នៃគណនេយ្យភាពសង្គម ដើម្បី ធ្វើការរំលែកបទពិសោធន៍ ទៅប្រជាពលរដ្ឋ នៅតាមសហគមន៍ ។ ជាលទ្ធផលនៃវគ្គ ការធ្វើតេស្តសាកល្បងសមត្ថភាព ចំពោះសិក្ខាកាម ចំនួន៤៣រូប អ្នកជាប់មធ្យម មានចំនួន ១១រូបស្មើ ២៦% និង តេស្តចុងក្រោយ អ្នកជាប់មធ្យមមានចំនួន ២៨រូប ស្មើ ៦៨% ។

១១-សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆមាស នៅកំរិតខេត្ត

សិក្ខាសាលាឆ្លុះបញ្ចាំងចំនួន២ដែលបានរៀបចំនៅថ្នាក់ខេត្ត នៅថ្ងៃទី ២២វិច្ឆិកា និង ២៧ ធ្នូ ២០១២ មានអ្នកចូលរួមសរុប ១២១នាក់ (ស្រី) ៣១នាក់ ។ វាគ្មិនសំខាន់ៗចូលរួមមាន លោក វ៉ា ចន អភិបាលរងខេត្ត លោកតុងហ៊ុល ប្រធានក្រុមប្រឹក្សាស្រុកសំបូរ និង លោក ប៉ែន រដ្ឋា នាយករងការិយាល័យទីចាត់ការ និងផែនការវិនិយោគខេត្ត នាយិកា កាហ្វឌុក និង នាយក អង្គការសេដ ។ របៀបវារៈសំខាន់ៗរួមមាន ការពិនិត្យមើលលទ្ធផលរបាយការណ៍ត្រីមាស និង ចុងក្រោយរបស់គម្រោង ការផ្លាស់ប្តូរឥរិយាបថ របស់ក្រុមប្រឹក្សាឃុំ ឬអ្នកផ្តល់សេវាថ្នាក់ឃុំ



និង ភាពខ្វះចន្លោះដែលត្រូវ កែលម្អបន្ថែម។ ការពិភាក្សាក្រុម ដើម្បីរកមធ្យោបាយធ្វើឲ្យសេវារដ្ឋបាលសាធារណៈបានប្រសើរ និង ការពិភាក្សាដោយបើកទូលាយ សម្រាប់ឲ្យអ្នកចូលរួមទាំងអស់ បានបង្ហាញពី ឆន្ទៈ ការអំណត់ព្យាយាម សកម្មភាពបន្ទាប់ប្រសិន មានឱកាស ក្រោយ។

១២-ការចូលរួមប្រជុំប្រចាំខែរបស់ ស៊ីអេស ជាមួយក្រុមប្រឹក្សាឃុំសង្កាត់

មាន CRT ១៣ នាក់ (ស្រី៧នាក់)ក្នុងចំណោម ៤៥នាក់បានចូលប្រជុំប្រចាំខែជាមួយក្រុមប្រឹក្សាឃុំ ដើម្បីធានាថា សេចក្តីព្រួយបារម្ភ និងតំរូវការនានារបស់ប្រជាពលរដ្ឋត្រូវបានគេលើកមកពិភាក្សា និងធ្វើការដោះស្រាយ តាមការដាក់បញ្ចូលបញ្ហាទៅក្នុងរបៀបវារៈនៃការប្រជុំរបស់ក្រុមប្រឹក្សាឃុំ ។ អ្នកស្ម័គ្រចិត្ត ៣២នាក់មិនបានចូលរួមប្រជុំនេះទេ ដោយសារ ការធ្វើដំណើរឆ្ងាយ ថវិកាខ្ពស់មតិចតួច ជាប់រវល់ការងារស្រែចំការ មិនសូវមានទំនុកនៅឡើយ ក្នុងចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ និង ខ្វះការទំនាក់ទំនង។

ការបង្ហាញពីបទពិសោធន៍ដែលទទួលបាន

- ការអនុវត្តន៍គម្រោងសម្លេងជនជាតិដើមភាគតិចដើម្បីអភិបាលកិច្ចល្អ នៅក្នុងភូមិស្រែស្មៅតាមរយៈការចុះប្រមូល ព័ត៌មានរបស់ក្រុមអ្នកស្រាវជ្រាវថ្នាក់ឃុំបានបង្ហាញថាការចុះមានកើតឡើងនូវភាពមិនប្រក្រតី ពីមេភូមិចាស់ដោយមានយកប្រាក់ពីប្រជាពលរដ្ឋក្នុង ការចេញលិខិតកម្មសិទ្ធិដី ក្នុងតម្លៃ ៥០ ដល់ ១០០ដុល្លា ។ ព័ត៌មាន នេះត្រូវបាន ផ្តល់ ក្រុមប្រឹក្សាសង្កាត់ ក្នុងពេលប្រជុំប្រចាំខែ ។ បន្ទាប់កិច្ចសន្ទនាថ្នាក់ខេត្តបានបញ្ចប់នៅខែ សីហា ២០១២ លោកមេភូមិ ស្រែស្មៅត្រូវបានលុបឈ្មោះធ្វើជាមេភូមិ ចាប់ពេលនោះមក ។
- ក្នុងកិច្ចសន្ទនានៅថ្នាក់ឃុំ ប្រជាពលរដ្ឋ បានស្នើសុំឲ្យ មន្ត្រីប៉ុស្តិ៍សង្កាត់ ធ្វើសៀវភៅគ្រួសារ ដោយមិនយកប្រាក់ លោកប្រធាន ប៉ុស្តិ៍ លោក ភិន មល់ បានសន្យាចំពោះប្រជាពលរដ្ឋមិនយកប្រាក់ទេ ។ ក្រោយកិច្ចសន្យា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមកទទួលសេវានេះ និងបានសម្រេចតាមបំណង និង បានផ្តល់ព័ត៌មាននេះមក ស៊ីអេស វិញតាមរយៈកិច្ចប្រជុំប្រជាពលរដ្ឋប្រចាំខែ ។

ការពិពណ៌នាសង្ខេបគម្រោង

ម្ចាស់ជំនួយបន្ត	អាក់សិនអេតកម្ពុជា (Actionaid Cambodia)
អ្នកទទួលផល	ផែនការឆ្នាំ ២០១២ គំរោងនឹងចាប់ផ្តើម ដោយធ្វើការជាមួយក្រុមគោលដៅផ្ទាល់ ជាប្រភេទគ្រួសារ ក្រីក្រកំរិត១ និង កំរិត២ក្នុងនោះមាន គ្រួសារស្ត្រីមេម៉ាយ គ្រួសារមានឪពុកតិចតួច គ្រួសារពិការ គ្រួសារគ្មានដីធ្លី/គ្រួសារអ្នកនេសាទ គ្រួសារជនជាតិដើមភាគតិច សរុបចំនួន ១៨៨៤ គ្រួសារ និង កុមារកំព្រា និង កុមារងាយរងគ្រោះចំនួន ១៥០០ នាក់ ។
ថវិកាប្រចាំឆ្នាំ២០១២	66,702.00 ដុល្លារអាមេរិក
តំបន់គោលដៅ	៣ ស្រុក(ព្រែកប្រសព្វ ចិត្របុរី សំបូរ) ១៥ឃុំ និង៤៥ភូមិ
កាលបរិច្ឆេទចាប់ផ្តើមគម្រោង	០១ មករា ២០១២
កាលបរិច្ឆេទបញ្ចប់គម្រោង	៣១ ធ្នូ ២០១២
អនុវត្តគម្រោងដោយ	អង្គការ KAFDOC

គោលបំណងគម្រោង:

លើកកម្ពស់នូវសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ពិសេសគ្រួសារក្រីក្រ និងកុមារដែលងាយរងគ្រោះនៅក្នុងភូមិគោលដៅទាំង ១៥ភូមិ ក្នុងស្រុកព្រែកប្រសព្វនិងស្រុកចិត្របុរី ខេត្តក្រចេះ តាមរយៈការពង្រឹងនូវគុណភាពអប់រំ សន្តិសុខស្បៀង និងការធានានូវសេវាសុខភាពល្អ។

គោលដៅគម្រោង:

សហគមន៍ អាជ្ញាធរមូលដ្ឋាន និង ស្ថាប័ន ជំនាញពាក់ព័ន្ធ បានចូលរួមយ៉ាងសកម្មជាមួយ ការតាមដាន ត្រួតពិនិត្យ ការសិក្សារបស់កុមារ និង ការបង្រៀនរបស់គ្រូ បានយ៉ាងទៀតទាត់ ដោយ មានកិច្ច សហការគ្នាបានល្អប្រសើរ ដែលធ្វើអោយកុមារ យ៉ាងហោចណាស់ ១៥០០នាក់ កុមារី ៧៥០នាក់ ក្នុងសាលាគោលដៅ មានចំនេះដឹង , ជំនាញ និង មានចរិតល្អ យ៉ាងពិតប្រាកដ ។

កសិករ ១៧០០គ្រួសារ ក្នុភូមិគោលដៅ ចំនួន១៥ភូមិ ចេះ ធ្វើផែនការ និង ការវិភាគច្បាស់លាស់ ក្នុងការផ្លាស់ប្តូរ ទំលាប់មិនរឹកចំរើន មកធ្វើកសិកម្ម ប្រកបដោយនិរន្តរភាព ជាមួយនឹង ការមានចំនេះដឹង និង ជំនាញ កសិកម្ម និង មាន សន្តិសុខស្បៀង នៅក្នុងគ្រួសារ នីមួយៗជាគោលដៅ ។

ប្រពន្ធសេវាព្យាបាល របស់ សុខាភិបាលនៅ ថ្នាក់មូលដ្ឋាន និង តំបន់មានភាពប្រសើរឡើង និង គុណភាពល្អ ដោយ- មានកិច្ចសហការល្អ រវាងដៃគូ អ្នកពាក់ព័ន្ធ ទាំងអស់ ក្នុង ការ លើកទឹកចិត្តសំរាប់ប្រជាពលរដ្ឋ ពិសេស គ្រួសារ ដែលងាយរងគ្រោះចំនួន២០០គ្រួសារ បានមកទទួល សេវាព្យាបាល ពេញលេញ ។

ប្រជាពលរដ្ឋ ១០០០គ្រួសារ យល់ដឹងពី គំរោងអភិវឌ្ឍន៍របស់កាដុក ទាំងសកម្មភាព និងថវិកា ក៏ដូចជាដំណើរការនៃការអនុវត្តគំរោង ប្រកបដោយ គណនេយ្យភាព និងតម្លាភាព ។

ប្រជុំជាមួយមាតាបិតា គ្រូ មេភូមិ ស្តីពីសិទ្ធិកុមារ និង កាតព្វកិច្ចដើម្បី ធានាថាកុមារទាំងអស់បានទៅសាលាគ្រប់ៗគ្នា

អ្នកកចូលរួម-មានសហគមន៍មួយចំនួនមកសួរព័ត៌មានពី ការនាំកូនមកសាលារៀន សហគមន៍មានការភ្ញាក់ផ្អើល ដោយអ្នកខ្លះឈរមើលកូនដង្ហែការិយា ឈប់អប់រំស្រុក ពេញចិត្តយ៉ាងខ្លាំង។

ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការចូលរួម និងសិទ្ធិកុមារ ទៅ ដល់ជនបង្គោល មេភូមិ ក្រុមប្រឹក្សាឃុំចំនួន ៥ ឃុំ

វគ្គបណ្តុះបណ្តាលស្តីពីការចូលរួម និងសិទ្ធិកុមារ ទៅ ដល់ជនបង្គោល មេភូមិ ក្រុមប្រឹក្សាឃុំចំនួន ៥ឃុំគោល ដៅ គឺឃុំគោលាប់ ចង្រ្កង់ ជ្រោយបន្ទាយ កំពង់គរ និងបូស្សីកែវ មាន អ្នកចូលរួម២៥ នាក់ ក្នុងឃុំនីមួយៗក្នុងនោះមាន៖ ឃុំកំពង់គរ ២៥ នាក់ ក្នុងនោះស្រីចំនួន ១៩ នាក់ឃុំគោលាប់ ២៥នាក់ក្នុងនោះស្រី ចំនួន០៥ នាក់ ឃុំចង្រ្កង់ ២៥ នាក់ ក្នុងនោះស្រីចំនួន ០៧ នាក់ ឃុំ ជ្រោយបន្ទាយ២៥ នាក់ក្នុងនោះស្រីចំនួន០៦នាក់ ឃុំបូស្សីកែវ២៥ នាក់ក្នុងនោះស្រីចំនួន ១៥នាក់ សរុបទាំង ៥ឃុំ ១២៥ នាក់ក្នុងនោះ ស្រីចំនួន ៥២នាក់ ។

កាលបរិច្ឆេទ	ឃុំ	អ្នកចូល រួមសរុប	ស្រី
19/09/12	ចង្រ្កង់	108	51
	ជ.បន្ទាយ	42	22
	កំពង់គរ	55	19
20/09/12	គោលាប់	40	16
21/09/12	បូស្សីកែវ	80	13
សរុប		325	125

វគ្គរំលឹកឡើងវិញស្តីពីកម្មវិធីសាលាកុមារមេត្រីទៅដល់គ្រូ នៅ ឃុំចង្រ្កង់គោលាប់

វគ្គរំលឹកឡើងវិញស្តីពីកម្មវិធីសាលាកុមារមេត្រីទៅដល់គ្រូ នៅ ឃុំចង្រ្កង់គោលាប់ និងជ្រោយបន្ទាយកុមារចូលរួមសរុប១៩៥នាក់ក្នុងនោះ ស្រី៩៥នាក់ អ្នកពាក់ព័ន្ធទាំង១០៥នាក់ ក្នុងនោះស្រី៣៤នាក់ ។ ក្រោយ ពីវគ្គបណ្តុះបណ្តាលសាលាមានការរៀបចំ តាម ថ្នាក់រៀនហើយគ្រូ មានផែនការបង្រៀនតាម ស្តង់ដារសាលាកុមារមេត្រី ការប្រើប្រាស់ស ភារៈឧបទេសសៀវភៅកំណត់ត្រាគ្រូប្រជុំបច្ចេកទេសប្រជុំស្វែងរក បញ្ហា និងធ្វើផែនការបន្តនៅចុងសប្តាហ៍ទី៤ ទិវាសិទ្ធិកុមារនៅ ៥ សាលា ក្នុង ៥ ឃុំគោលដៅ អ្នកពាក់ព័ន្ធទាំង៤០០ នាក់ ស្រី ១៩៥ នាក់ កុមារមានចំនួន១,៣០០នាក់កុមារី ៦៥០ នាក់ កុមារ និងសហគមន៍មានការយល់ ដឹងពីសិទ្ធិកុមារ ។



សមិទ្ធិផលធំៗ ដែលសំរេចបាន លើការគ្រប់គ្រងផ្នែកកម្មវិធីគាំពារកុមារ

ក្នុងឆ្នាំនេះបានអប់រំកុមារទូទៅ ការប្រមូលសារចំនួន២លើក និងការថតរូបកុមារ១លើក លើកទី១សារសរុបចំនួន ៤២៣ សារប្រមូលបានចំនួន ៣៩៤ នាក់ ក្នុងនោះស្រី១៩៥ នៅសល់ ៧៣ នាក់ទៀតក្នុងនោះស្រី ៣៤នាក់ ។

លើកទី២ សារសរុបចំនួន ៤០២ នាក់ ប្រមូលបាន ៣៥៦ នាក់ ក្នុងនោះស្រី១៩៦ សល់ ៤៦ នាក់ ទៀតក្នុងនោះ ស្រី១៩នាក់

វគ្គរំលឹកឡើងវិញស្តីពីកម្មវិធីសាលាកុមារមេត្រីទៅដល់គ្រូ នៅ ឃុំចង្រ្កងគោលាប់ និងជ្រោយបន្ទាយ

កុមារចូលរួមសរុប១៩៥នាក់ ក្នុងនោះស្រី៩៥នាក់ អ្នកពាក់ព័ន្ធនឹង១០៥ នាក់ ក្នុងនោះស្រី ៣៤នាក់ក្រោយពីវគ្គបណ្តុះបណ្តាលសាលាមានការរៀបចំតាមថ្នាក់រៀនហើយគ្រូមានផែនការបង្រៀនតាមស្តង់ដារសាលាកុមារមេត្រី ការប្រើប្រាស់សំភារៈឧបទេសសៀវភៅកំណត់ត្រាគ្រូប្រជុំបច្ចេកទេស ប្រជុំស្វែងរកបញ្ហា និងធ្វើផែនការបន្តនៅចុងសប្តាហ៍ទី៤ ។

កម្មវិធីសប្បាយៗរបស់កុមារ

កម្មវិធីទាក់ទង នឹងជីវិតរស់នៅ និងគ្រោះមហន្តរាយនិងការបម្រែបម្រួលអាកាសធាតុនៅកំរិតថ្នាក់ភូមិ (១៩ ភូមិ) មានកុមារចូលរួម ៦៧០ នាក់ ក្នុងនោះកុមារ៧៤២០នាក់។ កុមារបានលេងល្បែងកំសាន្ត កម្មវិធីសំណួរចម្លើយមានរង្វាន់លើកទឹកចិត្តសំរាប់កុមារ ។ កុមារបានចូលរួមបញ្ចេញសមត្ថភាពរបស់កុមារជាមួយការសិក្សានៅសាលា និងសហគមន៍ ។លទ្ធផលនៃការប្រកួតប្រជែងចំនួន៥សាលាមានដូចខាងក្រោមៈក្រុមគំនូរ មាន៥ក្រុម ក្រុមកំណាព្យ មាន៥ក្រុម ២ក្រុមសំដែងរឿងខ្លី កុមារមានភាពក្លាហាន មានសមត្ថភាពក្នុងការឆ្លើយសំណួរការចិត្តរបស់កុមារ ចំនួនអ្នកដែលត្រូវចិត្តមានចំនួន៤២៣នាក់ជាក់ស្តែងចតបានចំនួន៣៥០នាក់ក្នុងនោះ ស្រី១៩៥នាក់ សល់ ៧៣នាក់ ក្នុងនោះស្រី ៣៤ នាក់ ។

កម្មវិធីប្រកួតប្រជែងគំនូរ កំណាព្យ នៅកំរិតថ្នាក់ខេត្ត

នៅថ្ងៃទី ២២ខែ ១២ ឆ្នាំ ២០១២បាន រៀបចំកម្មវិធីប្រកួតប្រជែងគំនូរ កំណាព្យ នៅកំរិតថ្នាក់ខេត្តដែលមានអ្នកចូលរួម ៧៧នាក់ក្នុងនោះស្រី៣៦នាក់។លេខ១.ផ្នែកគំនូរកុមារ សាន រ៉ូម៉ា (ប្រុស) មកពី ភូមិកាធំ ទទួលបានកងមួយ លេខ២.ផ្នែកគំនូរកុមារ រឿន ស្រីនីម (ស្រី) មក ពីកំពង់គរ ទទួលបានវិទ្យុ,កន្សែង ,កាតាប,សៀវភៅ,ប៊ិច លេខ៣.ផ្នែកគំនូរកុមារ.ឆេង ប៊ុនឆាត មកពី កំពង់គរទទួលបាន វិទ្យុ ចំនួន១, កាតាប , សៀវភៅ, ប៊ិច លេខ១.ផ្នែកកំណាព្យកុមារ សាម ស៊ុកហ្វឹង (ប្រុស) មកពីរកសាង ទទួលបាន កងមួយ ចំនួន១ ។ លេខ២.ផ្នែកកំណាព្យកុមារ ម៉ាន សុខរី (ស្រី)មកពីឫស្សីកែវ ទទួលបាន វិទ្យុចំនួន១ ,កន្សែងចំនួន១,កាតាប ១,សៀវភៅ២, ប៊ិច ចំនួន២ ។ លេខ៣.ផ្នែកកំណាព្យកុមារ ឡាន ម៉ាយី (ប្រុសមកពីជ្រោយបន្ទាយ ទទួល បាន វិទ្យុ, កាតាប , ចំនួន២សៀវភៅ ចំនួន២,ប៊ិច ចំនួន២ លេខ១.ផ្នែកសំដែងរឿងខ្លីក្រុមទី៣មកពីឫស្សីកែវទទួលបានវិទ្យុ, កាតាបចំនួន២ ,សៀវភៅ ចំនួន២,ប៊ិចចំនួន២ ។ តាមសាលាគោលដៅទាំងប្រាំទទួលបានបាល់ទះចំនួន២បាល់ទាត់ចំនួន២និង កុមារីកុមារសរុបចំនួន ៥៩នាក់ ទទួលបានកាតាប ចំនួន២,សៀវភៅចំនួន២,ប៊ិចចំនួន២។អ្នកចូលរួមទាំងអស់ មានភាពរីករាយមានការសហការគ្នាជាមួយមន្ទីរអប់រំ ។

ទិវាសិទ្ធិកុមារ

ទិវាសិទ្ធិកុមារនៅ ៥ សាលា ក្នុង ៥ ឃុំគោលដៅ មានការចូលរួមជាអាណាព្យាបាលកុមារ ចាស់ព្រឹទ្ធាចារ្យនិងអាជ្ញាធរមូលដ្ឋានប្រមាណជាង ៤០០នាក់ ស្រី ១៩៥នាក់ កុមារមានចំនួន១,៣០០នាក់ កុមារី មាន ៦៥០ នាក់ កុមារ និងសហគមន៍បានយល់ដឹងពីសិទ្ធិរបស់កុមារ ការប្រើអំពើហិង្សា។ ហើយកុមារ បានបង្ហាញពីសមត្ថភាពរបស់ពួកគេតាមរយៈការឆ្លើយ សំនួរ គំនូរ និងកំណាព្យ

ឧបសគ្គ កុមារមានមួយចំនួនមានការចំណាក់ស្រុកទៅតាមក្រុមគ្រួសារ ។

- 5. ស្តីពី: ការការពារជម្ងឺឆ្លងផ្លាសាយថ្មីពីសត្វមក មនុស្ស អ្នកចូលរួមមាន១៩នាក់ (ស្រី១៩នាក់) ចំនួន២ លើក ។
- 6. ស្តីពី: អនាម័យទឹកស្អាតអ្នកចូលរួមមាន ១៦នាក់ (ស្រី១៣នាក់ / ប្រុស៣ នាក់) ចំនួន១លើក ។
- 7. ស្តីពី: អនាម័យ និងការប្រើប្រាស់បង្គន់ អ្នកចូលរួមមាន ៤៧នាក់ (ស្រី៤០នាក់ / ប្រុស៧ នាក់) ចំនួន៤ លើក ។

ជនបង្គោល១៩នាក់ បានជូន និងបញ្ជូនអ្នកជម្ងឺ

អ្នករង គ្រោះក្នុង១៩ភូមិ ចំនួន២៨ករណី ទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពចំនួន៥

(ចំបក់, តាម៉ៅ, ជ្រោយបន្ទាយ, ចង្រ្កង និងអូប្រស្សី) និងចំនួន ២មន្ទីរពេទ្យ បង្អែកក្រចេះ និងឆ្លូង សរុបមានចំនួន៨០៣ នាក់ (ចំនួន៨០៧លើក) មាន :

- 1. បញ្ជូន ស្ត្រីទៅពិនិត្យផ្ទៃពោះ នៅមណ្ឌល សុខភាព ចំនួន៥៣៥នាក់ មានចំនួន៥៣៨ លើក (សុខភាពល្អទាំងម្តាយ និងកូនក្នុងគភ៌) ។
- 2. បញ្ជូន ស្ត្រីសម្រាលកូន នៅមណ្ឌលសុខភាព ចំនួន១៣១នាក់ មានចំនួន១៣១លើក (សុវត្ថិភាពម្តាយ និង កូន)។
- 3. បញ្ជូន ស្ត្រីសម្រាលកូន សេវានៅមន្ទីរពេទ្យបង្អែកក្រចេះ និងឆ្លូង ចំនួន៨នាក់មានចំនួន៨លើក(ស្លាប់១នាក់ ដោយសារឡើង ឈាម កំឡុងពេលសម្រាល និងយឺតយ៉ាវក្នុងការរកមធ្យោបាយឆ្លងទឹក ពេលយប់) ។
- 4. បញ្ជូនស្ត្រីធ្លាក់ស នៅមណ្ឌលសុខភាពចំនួនស្រី១៦ នាក់ មានចំនួន២៨លើក (ជាសះស្បើយ) ។
- 5. បញ្ជូន រោគស្ត្រីទូទៅ អង្គការមនុស្សធម៌ស្រុក ព្រែកប្រសប់ចំនួនស្រី២២នាក់មានចំនួន៤លើក (ជាសះ ស្បើយ)។
- 6. បញ្ជូន ស្ត្រីវះគិតដៃស្បូន នៅមន្ទីរពេទ្យបង្អែកឆ្លូង ចំនួនស្រី១នាក់ មានចំនួន១លើក(ជាសះស្បើយ)។
- 7. បញ្ជូន ស្ត្រីវះគិតសាច់ក្បាល នៅមន្ទីរពេទ្យ បង្អែកខេត្ត ចំនួនស្រី២នាក់ ចំនួន៣លើក (ជាសះស្បើយ) ។
- 8. បញ្ជូន គ្រោះថ្នាក់ចរាចរ នៅមណ្ឌលសុខភាព ចំនួន១០នាក់ ស្រី៣ ប្រុស៧នាក់ មានចំនួន១៥ លើក(ជា សះស្បើយ) ។
- 9. បញ្ជូនគ្រោះថ្នាក់ចរាចរ នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនប្រុស២នាក់ មានចំនួន៤លើក(ជាសះស្បើយ)។
- 10. បញ្ជូន គ្រុនចាញ់នៅមណ្ឌលសុខភាព ចំនួនប្រុស៣នាក់ មានចំនួន៣លើក(ជាសះស្បើយ) ។
- 11. បញ្ជូន គ្រុនចាញ់សន្និដ្ឋាននៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៣នាក់ ស្រី១នាក់ ប្រុស២នាក់មាន ចំនួន៣លើក(ជាសះ ស្បើយ) ។
- 12. បញ្ជូនរលាកផ្លូវដង្ហើម នៅមន្ទីរពេទ្យបង្អែក ឆ្លូងចំនួនកុមារ១១នាក់ មានចំនួន១លើក(ជា សះស្បើយ)។
- 13. បញ្ជូនគ្រុនក្តៅនៅមណ្ឌលសុខភាពចំនួន ស្រី ៩នាក់ប្រុស២នាក់ មានចំនួន២លើក(ជាសះ ស្បើយ) ។
- 14. បញ្ជូន គ្រុនពោះរៀន នៅមណ្ឌលសុខភាព ចំនួន២៥នាក់ស្រី១២នាក់ ប្រុស១៣នាក់ ចំនួន២៩លើ (ជាសះ ស្បើយ) ។



គាំទ្រទុនដល់កសិករដើម្បីបណ្តុះផ្សិតនិងការធ្វើដីសរីរាង្គ ចំនួន ១០ គ្រួសារ

ទ្រទុនដល់កសិករដើម្បីបណ្តុះផ្សិត និងការធ្វើដី សរីរាង្គ ជាប់នៃចំនួន ១០ គ្រួសារ សរុបពីរត្រីមាសកន្លងមកនេះ កសិករចំនួន១៦នាក់ ។

វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេស ធ្វើដី EM ដីកំប៉ុសគោក ដីកំប៉ុសទឹក និងបទពិសោធន៍ថ្មីៗ របស់ក្រុមទស្សនៈកិច្ច

អ្នកចូលរួម ២៤នាក់ក្នុងនោះស្រី០៩នាក់ បានយល់ដឹង បទពិសោធន៍ថ្មីៗពីការចែករំលែកនូវបទ អ្នកចូលរួម កំពុងអនុវត្តតាមនូវ

វគ្គរំលឹកឡើងវិញស្តីការគ្រប់គ្រងដីធ្លី និងការលើកកម្ពស់ គុណភាពដីទៅដល់កសិករគំរូ

អ្នកចូលរួមយល់ដឹងពីជម្ងឺនិងសត្វល្អិតដែលតែងតែធ្វើឲ្យ ដំណាំរបស់ពួកគាត់ខូចខាត(ជំងឺផ្សិត សត្វ មមាចត្នោត សត្វអន្លើកមាស និងសត្វល្អិតចង្រៃជាច្រើនប្រភេទទៀត) ។ បានដឹងនូវការប្រើប្រាស់ដីធម្មជាតិដែលពុកផុយ មិនប្រើដីស្រស់

ពីរបៀបធ្វើដីដាំដំណាំដែលកសិករតែងតែធ្វើ តាមទំលាប់ឥឡូវប្តូរមកធ្វើតាមបច្ចេកទេសកសិកម្មនា សម័យ បច្ចុប្បន្នវិញ(ដូចជា ការធ្វើរង ជំហ៊ាននៃការដាំដុះ របៀបដាក់ដី របៀបជ្រោយដី ការថែទាំមិនឲ្យស្មៅដុះ ការទប់ស្កាត់មេរោគគ្លង) ទទួលបានបទពិសោធន៍ជាក់ ស្តែងនៅពេលចុះសិក្សា ផ្ទាល់តាមចំការកសិករ និង នូវ បច្ចេកទេសដែលបង្ហាញផ្ទាល់ៗដោយ មន្ត្រីជំនាញ តាមចំការកសិករដែលមានអ្នកចូលរួមសរុប ៤៧នាក់ (ស្រី ២៩នាក់)សូមមើលតារាងលំអិត ។

ប្រជុំប្រចាំខែសំរាប់កសិករគំរូ និងក្រុមកសិករ ពង្រីកបន្ថែម នៅភូមិគោលដៅ

ប្រជុំប្រចាំខែសំរាប់កសិករគំរូនិងក្រុមកសិករពង្រីកបន្ថែមនៅ ភូមិគោលដៅបានចំនួន៣លើកអ្នកចូលរួម១២៥នាក់ (ស្រី៥២ នាក់) មកដល់ពេលនេះមានកសិករចំនួន១២៣នាក់ជាកសិករ គោលដៅដែលកម្មវិធីមានការពង្រឹងជាប្រចាំ។

សកម្មភាពប្រជុំឆ្លុះបញ្ចាំងប្រចាំត្រីមាសជាមួយបណ្តាញ CNFSCសំរាប់បុគ្គលិកនិងកសិករគំរូ

បានប្រជុំឆ្លុះបញ្ចាំងចំនួន២លើកមានអ្នកចូលរួមអ្នកចូលរួមសរុប ១៣ នាក់ (ស្រី៤នាក់)មានកសិករគំរូនិងពង្រីកចំនួន១២៣ គ្រួសារកើតចេញពីការចូលរួមបណ្តាញ។

សកម្មភាព ទស្សនៈកិច្ចសិក្សា របស់កសិករគំរូស្តីការរៀបចំកសិដ្ឋាន

ទស្សនៈកិច្ចសិក្សារបស់កសិករគំរូស្តីការរៀបចំកសិដ្ឋានអ្នកចូលរួម៨ នាក់ ស្រី ២នាក់កសិករមានមុខរបរពង្រីកបន្ថែមដូចជាប



ល.រ	ឃុំ	កាលបរិច្ឆេទ	សរុប	ស្រី
១	កំពង់គរ	២៤/១១/១២	១៥	០៨
២	ជ.បន្ទាយ	២៥/១១/១២	១៧	១០
៣	ឫស្សីកែវ	២៦/១១/១២	១៥	០៦
សរុបអ្នកចូលរួម			៤៧	២៩

ណ្តុះផ្សិត ចិញ្ចឹមមាន់ ដាំបន្លែចិញ្ចឹមត្រីចំនួន១៦គ្រួសារថែមទៀត។

ពង្រឹង និងការតាមដានទៅលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រព នៅឃុំចង្កៀងនិងកំពង់គរ

មានគណៈកម្មការទ្រទ្រង់ និងលក្ខន្តិកៈទំនប់បេង និង មានគណៈកម្មការទ្រទ្រង់ និងលក្ខន្តិកៈ ប្រឡាយដោះ

ការប្រជុំជនមានសបណ្តាញមួយសហគមន៍នេសាទ នៅឃុំគោលដៅ

អ្នកចូលរួម ឃុំជ្រោយបន្ទាយ១៥នាក់ក្នុងនោះស្រី០នាក់ ឃុំឫស្សីកែវដែលមានអ្នកចូលរួមសរុប ៤២នាក់ ឃុំជ្រោយបន្ទាយ

ឃុំ	កាលបរិច្ឆេទ	សកម្មភាព	អ្នកចូលរួម	ស្រី
ចង្កៀង	18/07/12	ចុះស្ថាប័នស្នងការគណៈកម្មការទំនប់បេងដែលនៅសេសសល់	14	04
	03/08/12	បោះឆ្នោតនិងរៀបចំលក្ខន្តិកៈទំនប់បេង	24	14
កំពង់គរ	19/07/12	ចុះស្ថាប័នស្នងការគណៈកម្មការប្រឡាយដោះទឹកបឹងធំដែលនៅសេសសល់	33	20
		រៀបចំលក្ខន្តិកៈប្រឡាយដោះទឹកបឹងធំ	13	4
សរុប			84	42

២៤នាក់ក្នុងនោះស្រី០១នាក់ក្នុងនោះស្រី០២នាក់ ទទួលបាននូវរបាយការណ៍ជុំវិញបញ្ហានេសាទនារដូវបិទនេសាទមានផែនការសំរាប់ចុះល្បាតដាក់លាក់ របស់បណ្តាញសហគមន៍នេសាទផែនការដើម្បីឲ្យសហគមន៍ នេសាទតាមឃុំនីមួយៗមាននិរន្តរភាពទទួលនីតិវិធីក្នុងការបង្ក្រាបបទល្មើសនេសាទការស្រង់ឈ្មោះប្រជានេសាទដែលនេសាទខុសច្បាប់រួមមាន ជាងជួសជុលជាប្រភេទជាងជួសជុលម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ទាំងអស់បញ្ជូនទៅជលផល និងឃុំ ដើម្បីចុះកិច្ចសន្យាឈប់ ប្រព្រឹត្តិ បទល្មើសប្រជានេសាទទាំងអស់ត្រូវបង់វិភាគទាន៧០០០រៀល ក្នុង១ឆ្នាំជូនសហគមន៍នេសាទ។ ធ្វើការតាមដានលើឈ្មួញដែលចូលទៅទិញត្រីដែល តែងតែដាក់ដៃកងកំបកលក់ឲ្យមួយជាប្រចាំ។

ប្រជុំជនមានសបណ្តាញសំរាប់គណៈកម្មការធនាគារស្រូវនៅឃុំគោលដៅ អ្នកចូលរួម

- មានឈ្មោះអ្នកដែលមានសមត្ថភាពសងស្រូវចូល សហគមន៍បែរជាមិនព្រមសងចូលសហគមន៍វិញ
- បានដឹងនូវបញ្ហាដែលកើតមានចំពោះធនាគារស្រូវ ទាំង៥ឃុំគោលដៅ
- ក្រុមប្រឹក្សាឃុំទាំង៥ឃុំគោលដៅនឹងធ្វើការសម្រប សម្រួលលើបញ្ហាធនាគារស្រូវ
- ក្រុមប្រឹក្សាឃុំទាំង៥ឃុំគោលដៅនឹងធ្វើការសម្រប សម្រួលលើបញ្ហា
- ធនាគារស្រូវ ភូមិកែង ឃុំជ្រោយបន្ទាយ និងភូមិកំពង់គរ ឃុំកំពង់គរមានការរីកចំរើន និងអាចជួយប្រជាពលរដ្ឋ បានច្រើនជាពិសេសនៅពេលមានអាសន្នដូចជាទឹកជំនន់ឆ្នាំ២០១១ជាដើម។

កសាងសមត្ថភាពទៅដល់សមាជិកសហគមន៍សិប្បកម្មទឹកត្រី

ការកែលំអបច្ចេកទេស

ការបង្កើនការចំរាញ់យកទឹកត្រីអោយបានពី ៣ដង បង្កើន អោយបានរហូតដល់ ៩ដង ដោយមានការបង្កើត អង់ស៊ីមដើម្បីអោយសាច់ត្រីរលាយបានល្អ និងការដាក់ហាលថ្ងៃបង្កើនគុណភាពទឹកត្រី ។ ធ្វើទឹកត្រីអោយថ្លា និងលែងកករដោយមាន ការលែងមានដុះផ្សិតដោយ ធ្វើការកាត់បន្ថយការចំណាយលើអុសដុតដោយបន្ថយការដុតពី ៨ម៉ោងមកនៅ ១ម៉ោង ។ ដោយទឹកត្រីមិនមានការប្រើទឹកថ្លីបន្ថែម ។ បន្ថយការចំណាយលើស្ករពី ៤គក្រ មកនៅ ១គក្រ លើទឹកត្រីមួយខ្លះហើយបង្កើនការប្រើស្ករចំណី អាហារវិញ ។

ការកែលំអផលិតផល

ផលិតផលគុណភាពលេខ២ ត្រូវធ្វើការដុវដបវិញ ដោយលែងប្រើដបខ្មៅដើម្បីបង្កើតតម្លៃដែលលក់ពី ៧៥០ រៀល មកលក់ដល់ ១០០០ រៀល វិញ ។ កែលំអរដ្ឋាកសញ្ញាអោយមានការទាក់ទាញ សហគមន៍សំរេចដាក់ឈ្មោះទឹកត្រីស្រុកយើង សំរាប់ផលិតផល ករណីមានការគាំទ្រពីអង្គការលើការដាក់ ជាតិដៃក្នុងទឹកត្រី ផលិតផលទឹកត្រីនេះអាចចេញប្រភេទ មួយផ្សេងៗ

ទៀត ហើយរក្សាទឹកត្រី ដែលធ្វើលើកមុនដុកដដែល ។

ការងារគ្រប់គ្រង

ចលនាអោយសមាជិកសហគមន៍ផលិតទឹកត្រី ទាំង ៣២នាក់ ដាក់ទុនដើម្បីធ្វើការពង្រឹង និងពង្រីក អាជីវកម្ម ។ ការដាក់ទុន ទៅតាម លទ្ធភាពរបស់សមាជិកនីមួយៗ ដោយសមាជិក ដាក់ទុនច្រើនត្រូវទទួល ផលច្រើន និងការចូលរួម សកម្មភាពច្រើន រៀបចំអោយមានជនជំហរ ដែលមានភាពជាម្ចាស់ ខ្ពស់សំរាប់គ្រប់គ្រង និងដឹកនាំអាជីវកម្ម ផលិតទឹកត្រី ដែលជនជំហរជាអ្នក ដាក់ទុនច្រើនជាងគេ សំរាប់ការពង្រីកអាជីវកម្ម។ ត្រូវរៀបចំអោយមានអ្នកទទួលខុសត្រូវរួម ការទទួលខុសត្រូវលើផលិតកម្ម អ្នកទទួលខុស ត្រូវលើទីផ្សារ និងអ្នកទទួលខុសត្រូវលើ ការងារ គ្រប់គ្រង ។

ការរៀបចំទីផ្សារ

រៀបចំប្រព័ន្ធបែងចែកឡើងវិញនៅក្នុងខេត្តដោយបង្កើតអោយមានអ្នកចែកចាយនៅតាម ស្រុក ដើម្បី អោយផលិតផលចែក ចាយអោយបានទូលំទូលាយទូទាំងខេត្ត ។ សាកល្បងមានបង្កើតម៉កដឹកផលិតផលលក់នៅតាមតូបៗ ក្នុងតំបន់ ឬស្រុក ។ ករណីដំណើរការល្អ អាចត្រូវធ្វើការពង្រីកអោយបានទូលំទូលាយ ។ ពង្រីកដៃគូរលក់ផលិតផលនៅតំបន់ផ្សេងៗជាពិសេស ខេត្តកំពង់ចាម ព្រៃវែង និងភ្នំពេញ មានការផ្សព្វផ្សាយបន្ថែមទៀតលើផលិតផលជាពិសេសបង្កើតផ្ទាំងរូបភាពផ្សព្វផ្សាយ អោយបានទូលំទូលាយនៅក្នុងខេត្ត ។

ផ្នែកសុខភាព និងការសង្គ្រោះបឋម

គាំទ្រការសង្គ្រោះបន្ទាន់ដល់ស្ត្រីនិងកុមារនៅតាមភូមិ គោលដៅទាំង ១៩

គាំទ្រការសង្គ្រោះបន្ទាន់ដល់ស្ត្រីនិងកុមារនៅតាមភូមិគោលដៅទាំង ១៩ ជនបង្គោលជួយអន្តរាគមន៍ដល់អ្នកក្រីក្ររងគ្រោះទៅ មន្ទីរពេទ្យរួចផុតពីគ្រោះថ្នាក់បានចំនួន៤៨០លើក ស្មើ៤៨០នាក់ជាស្ត្រី និងកុមារ ។

វគ្គបណ្តុះបណ្តាលស្តីពីការវិភាគយេនឌ័រ សិទ្ធិស្ត្រី និងវដ្តនៃគម្រោង ដល់ជនបង្គោល ក្រុមប្រឹក្សាឃុំ នៅកំរិតថ្នាក់ខេត្ត អ្នកចូលរួ ៣១នាក់ក្នុងនោះស្រី ២៨នាក់ ស្តីពី អ្នកចូលរួមយល់ដឹងពីសិទ្ធិស្ត្រី និងអ្នកចូលរួមយល់ដឹងពីភាពស្មើគ្នារវាងបុរស



និងស្ត្រី កម្មវិធីសុខភាពភូមិ

ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមគោលដៅចំនួន ១៩ ភូមិគោលដៅដល់បុរស និងស្ត្រី មាន អ្នកចូលរួមសរុប៖៦៨១នាក់ ស្រី៥៦០នាក់ ។ ពួកគាត់ចេះថែរក្សាសុខភាព ពិសេសស្ត្រី និងកុមារដូចជាវាគ្យស អនាមយ័រវាងកាយ អនាមយ័ ទូទៅ និងការ ហូបទឹកស្អាតបានប្រសើរជាងមុន។

ប្រជុំបញ្ជាក់ប្រចាំឆ្នាំ ស្តីពីកម្មវិធីសុខភាពស្ត្រី

ប្រជុំបញ្ជាក់ប្រចាំឆ្នាំ ស្តីពីកម្មវិធីសុខភាពស្ត្រី អ្នកចូលរួម១៥នាក់ ស្រី ១៤នាក់ អ្នកចូលរួមបានយល់ដឹងពីសកម្មភាពដែល

បានធ្វើបទបង្ហាញ អ្នកចូលរួមបានយកអ្វីដែលជាបទពិសោធន៍ថ្មីៗ មានផែនការយុទ្ធសាស្ត្រ ។

ជនបង្គោល១៩នាក់ បានទទួល វគ្គសិក្ខា សាលា និងវគ្គបណ្តុះបណ្តាល ចំនួន៩វគ្គ :

- 1.វគ្គបណ្តុះបណ្តាលស្តីពី សុខភាព និងអនាម័យទូទៅ ទឹកនៃឯងហូ ប៊ុនី ចំនួន១លើក
- 2.វគ្គបណ្តុះបណ្តាលស្តីពី សុខភាពបឋម និងកាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្តរាយ ទឹកនៃឯងលីដី ចំនួន ១លើក
- 3.វគ្គបណ្តុះបណ្តាលស្តីពី សុខភាពស្ត្រី និងការថែទាំជុំវិញកំណើត ទឹកនៃឯងមណ្ឌលសុខភាពជ្រោយបន្ទាយ ចំនួន១លើក
- 4.វគ្គបណ្តុះបណ្តាលស្តីពី ការពារគ្រុនចាញ់ និងផ្កាសាយបក្សីថ្មី ទឹកនៃឯងមណ្ឌលសុខភាពជ្រោយបន្ទាយ ចំនួន១លើក
- 5.វគ្គបណ្តុះបណ្តាលស្តីពី សុខភាពស្ត្រី ទឹកនៃឯងអង្គការកាហ្វេដុក ចំនួន១លើក
- 6.វគ្គសិក្ខាសាលាស្តីពី យេនឌ័រ សិទ្ធិស្ត្រី និងស្ត្រីភាពជាអ្នកដឹកនាំ ទឹកនៃឯងលីដី ចំនួន១លើក

ឃុំ	កាលបរិច្ឆេទ	សកម្មភាព	អ្នកចូលរួម	ស្រី
ចង្រ្កង់	18/07/12	ចុះស្នាបស្នង់គណៈកម្មការទ្រទ្រង់បែងចែកដែលនៅសេសសល់	14	04
	03/08/12	បោះឆ្នោតនិងរៀបចំលក្ខន្តិកៈ ទ្រទ្រង់បែងចែក	24	14
កំពង់គរ	19/07/12	ចុះស្នាបស្នង់ គណៈកម្មការប្រឡាយដោះទឹកបឹងធំដែលនៅសេសសល់	33	20
		រៀបចំលក្ខន្តិកៈប្រឡាយដោះទឹកបឹងធំ	13	4
សរុប			84	42

- 7.វគ្គសិក្ខាសាលាស្តីពី ថែទាំសុខភាពម្តាយ និងទារកនៃការបំបៅដោះ ទឹកនៃឯងលីដីចំនួន១លើក
- 8.វគ្គសិក្ខាសាលាស្តីពី ស្ត្រីជាអ្នកដឹកនាំ និងចងក្រងជនបង្គោល ទឹកនៃឯងលីដី ចំនួន១លើក
- 9.វគ្គសិក្ខាសាលាស្តីពី ការគ្រប់គ្រងមុខជំនួញ និងទីផ្សារទឹកនៃឯងហិរិប៊ុនីចំនួន១លើក

ទស្សនៈកិច្ចសិក្សារបស់ក្រុមសុខភាពស្ត្រី

នៅថ្ងៃទី១៩ដល់២១ខែ កញ្ញា ឆ្នាំ ២០១២ក្រុមស្ត្រីបានធ្វើទស្សនៈកិច្ច-អ្នកចូលរួម ១២នាក់ជាស្ត្រី

- បានផ្លាស់ប្តូរបទពិសោធន៍ពីវគ្គទៅវិញទៅមក
- ទទួលបានបទពិសោធន៍ថ្មីៗ
- យល់ដឹងលើការបែងចែកតួនាទីរបស់ជនបង្គោល និងបណ្តាលសុខភាព

សិក្ខាសាលាថ្នាក់ខេត្តស្តីពី សុខភាពបឋម និងការកាត់បន្ថយគ្រោះភ័យនៃ

មានអ្នកចូលរួមចំនួន ៥៤នាក់ ពួកគាត់ចេះធ្វើការវិភាគទៅលើមុនពេល,កំលុងពេល និងក្រោយពេលមានទឹកជំនន់ ថាតើស្ត្រី និង កុមារជួបការលំបាកអ្វីខ្លះលើសុខភាពរបស់ខ្លួន អ្នកចូលរួមបញ្ចេញមតិយោបល់ ច្រើន ក្នុងការវិភាគបញ្ហានិមួយ អ្នកចូលរួមបានធ្វើការផ្សព្វផ្សាយ ។

ប្រជុំបណ្តាញសុខភាពជាមួយ NGOs ស្ថាប័ននានា និងជាមួយការិយាល័យប្រតិបត្តិ ស្រុក

ប្រជុំបណ្តាញសុខភាពជាមួយ NGOsស្ថាប័ននានា និងជាមួយការិយាល័យប្រតិបត្តិស្រុកបាន ចំនួន៦លើកចំនួនអ្នកចូលរួម ១២៥នាក់ស្រី៥៤នាក់និងជាមួយការិយាល័យប្រតិបត្តិស្រុកបានចំនួន២លើកទទួលបាននិងផ្តល់ព័ត៌មានសុខភាពក្នុងអង្គប្រជុំស្ថាប័ននិមួយៗនិងបង្ហាញពីសេវារបស់សុខាភិបាលដូចជាការ ដឹកជញ្ជូនអ្នកជំងឺ,សេវាព្យាបាលអ្នកជំងឺ ដើម្បីស្ថាប័នទាំងអស់យល់នឹងផ្សព្វផ្សាយបន្តទៅសហគមន៍ ។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពជាតិទប់ស្កាត់

15. បញ្ជូន ចុកក្រូសតម្រងនោមនៅមន្ទីរពេទ្យបង្អែកឆ្លងចំនួនប្រុស១នាក់ មានចំនួន១លើក(ជាសះស្បើយ) ។
16. បញ្ជូនស្ត្រីមានគភ៌ធ្លាក់ឈាមនៅមណ្ឌលសុខភាពចំនួនស្រី២នាក់ មានចំនួន៤លើក(សុវត្ថិភាពម្តាយនិងកូន)។
17. បញ្ជូន ស្ត្រីមានគភ៌ធ្លាក់ឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនស្រី១នាក់)មានចំនួន១លើក(សុវត្ថិភាពម្តាយនិងកូន
18. បញ្ជូន អ្នកជម្ងឺរបេងធ្ងន់ធ្ងរនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនប្រុស១នាក់ មានចំនួន១លើក(នៅព្យាបាលបន្ត)
19. បញ្ជូនកុមារលាក់បបរធ្ងន់ធ្ងរ នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនស្រី១នាក់ មានចំនួន១លើក(ជាសះស្បើយ)
20. បញ្ជូន កុមារមុត(លូថៅ កាំបិត កណ្តៀវ)នៅមណ្ឌលសុខភាព ចំនួន៦នាក់ស្រី១ប្រុស៥នាក់ មានចំនួន៧លើក (ជាសះស្បើយ)។
21. បញ្ជូន ក្អកធ្លាក់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនប្រុស១នាក់ មានចំនួន១លើក(ជា សះស្បើយ)។
22. បញ្ជូនស្ត្រីកាត់ស្បូន នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនស្រី៣នាក់ មានចំនួន៩លើក (បន្តការព្យាបាល២នាក់)។
23. បញ្ជូន ស្ត្រីចងដៃស្បូន នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួនស្រី១៧នាក់ មានចំនួន១លើក (សុវត្ថិភាព)។
24. បញ្ជូន គ្រុនពោះរៀន នៅមណ្ឌលសុខភាព ចំនួនស្រី១នាក់ មានចំនួន១លើក(ជា សះស្បើយ)។
25. បញ្ជូន ឈឺក្រពះ នៅមណ្ឌលសុខភាពចំនួនស្រី២នាក់ មានចំនួន១លើក (ជា សះស្បើយ)។
26. បញ្ជូនគ្រុនផ្តាសាយ នៅមណ្ឌលសុខភាពចំនួនស្រី១នាក់ មានចំនួន១លើក (ជា សះស្បើយ)។
27. បញ្ជូនឈឺតម្រងនោម និងបង្ហូរនោម នៅមណ្ឌលសុខភាព ចំនួន២នាក់ ស្រី១ប្រុស១នាក់ មានចំនួន២លើក។ (ជាសះស្បើយ)។
28. បញ្ជូន រាគក្អកធ្ងន់ធ្ងរនៅមណ្ឌលសុខភាពចំនួនប្រុស១នាក់មានចំនួន១លើក (ជា សះស្បើយ)។
29. បញ្ជូនស្ត្រីមានគភ៌ហើមជើង នៅមណ្ឌលសុខភាព ចំនួន១នាក់ មានចំនួន៣លើក(សុខភាពល្អ)។
30. 28-បញ្ជូន ក្មេងស្រីធ្លាក់ពីលើផ្ទះបែកមុខ នៅមណ្ឌលសុខភាព ចំនួន១នាក់ មានចំនួន២លើក (ជាសះស្បើយ)



**កម្មវិធីប្រកួតប្រជែង
កំនូរ កំនាញ ចម្រៀង
នៅកំរិតថ្នាក់ខេត្ត
សម្រាប់កុមារក្នុងខេត្ត
ក្រចេះ**

ករណីសិក្សា

ស្តីពីការប្រើប្រាស់ធុងចំពោះទឹកស្អាត

របស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ ចំនួន៤៤៦នាក់ ក្នុងនោះស្រី១៥០នាក់។

កុមារ ហិង ភារិទ្ធ អាយុ ១៣ ឆ្នាំ មានបងប្អូន ៦ នាក់ ស្រី ២ នាក់បច្ចុប្បន្នជាសិស្សរៀននៅថ្នាក់ ទី៤នៃសាលាបឋមសិក្សាអូរអង្គញឃុំជ្រោយ បន្ទាយ ។ ភារិទ្ធ ក៏ដូចជាកុមារផ្សេងៗ ទៀតបាន ត្អូញត្អែរទាំងទឹកមុខ ក្រៀមក្រំពីផលលំបាករបស់ ខ្លួនថាកាលពី មុខយើងទាំងអស់គ្នាលំបាកណាស់ ពីព្រោះនៅសាលារៀនរបស់ពួកយើងមិនមានទឹក ស្អាតសម្រាប់ផឹកទេ ជាមូលហេតុធ្វើ អោយកុមារ



ទាំងអស់ផឹកទឹកអណ្តូងដែលមិនស្អាតហើយបណ្តា លអោយកុមារខ្លះមានជំងឺ ធ្វើអោយខកខានមិនបាន មកសាលារៀនហើយកុមារ ។ ហិង ភារិទ្ធ ដែលស្ថិត នៅជាមួយកុមារទាំងអស់ បានរៀបរាប់ពីការលំបាក របស់ខ្លួនថាបន្តទៀតថា " ពីមុនខ្ញុំ និងមិត្តភក្តិទាំង អស់ នៅទីនេះបានជួបការលំបាកខ្លាំងណាស់ព្រោះ មិនមានទឹកស្អាតសម្រាប់ផឹកហើយខ្ញុំត្រូវចំណាយ ពេលច្រើន ក្នុងការយោងទឹកពីអណ្តូង ពេលខ្លះខ្សែ យោងដាច់ដូច្នោះខ្ញុំត្រូវទៅខ្ចីពីអ្នកជិតខាង ពេល ខ្លះ

គេអត់ មាន ពេលខ្លះគេអត់អោយទេព្រោះខ្លាចបាត់។ទឹកអណ្តូងនៅមិនស្អាតទេ ព្រោះមានសំរាមចូល ហើយមានក្លិនកំបោរពេលខ្លះមកយឺតខ្ញុំត្រូវរងចាំគេយោងទឹកផឹកហើយអស់ហើយទើបខ្ញុំយោងម្តង ចំណាយពេលពី ២០ ទៅ៣០នាទី " ។ ក្រោយពីការសាងសង់ធុងចំពោះនេះ រួចមក កុមារ និង សហគមមានភាពសប្បាយរីករាយ និង បានប្រើប្រាស់គ្រប់ៗ គ្នា ។ ភារិទ្ធបានបន្ថែមទៀតថា " នៅក្នុង ឆ្នាំសិក្សាថ្មី ២០១២ នេះសាលារៀនខ្ញុំមានធុងទឹកជម្រោះស្អាត ខ្ញុំសប្បាយរីករាយណាស់ ខ្ញុំ មានទឹក ស្អាតផឹកមិនពិបាកដូចមុនទៀតទេ មិត្តភក្តិរបស់ខ្ញុំ មិនមានជំងឺរាគរូសទៀតទេ មិនសូវគេចរៀនទេ ខ្ញុំ សូមអរគុណដល់អង្គការ កាហ្វដុក និងអង្គការ អាក់សិនអេត ដែលបានជួយពួកយើងខ្ញុំ " ។

ធុងចំពោះទឹក ស្អាតចំនួនពីរ ត្រូវបានសាងសង់ ដោយ អង្គការ KAFDOC នៅក្នុងបរិវេណសាលា រៀនគោលាប់ក្នុង ឃុំគោលាប់ និង សាលាបឋមសិក្សាអូរអង្គញ ក្នុងឃុំជ្រោយបន្ទាយ

បញ្ហាប្រឈម/ឧបសគ្គរបស់គម្រោង

ល.រ	លទ្ធផល	មញ្ញាចំបងៗដែលធ្វើអោយអំពើស្ទុះ	ដំណោះស្រាយ
I	លទ្ធផល ១	ខ្វះសំភារៈទាក់ទាញសិស្ស	-បំពាក់សំភារៈសាលាកុមារមេត្រីតាមសាលារៀន
II	លទ្ធផល ២	បទល្មើសនេសាទនៅតែមានច្រើន	ប្រជុំបណ្តាញសហគមន៍នេសាទ
		កើតជំងឺមានរាគអាចម៍ពណ៌ស និង កេអត់រលាយ	-ជួបពិភាក្សាជាមួយមន្ទីរកសិកម្មរកដំណោះស្រាយ
III	លទ្ធផល ៣	ការផ្តល់សេវាមិនទាន់ឆ្លើយតបដល់សហគមន៍	-ផ្សព្វផ្សាយឲ្យបានទូលាយ ពីសិទ្ធិ ក្នុងការទទួលសេវាសុខភាព

សេចក្តីសន្និដ្ឋានគម្រោង

យោងតាមលទ្ធផលនៃការអនុវត្តសកម្មភាពគម្រោង បានបង្ហាញអោយឃើញថា ការពង្រឹងសិទ្ធិ ដល់ក្រុម បុរសស្ត្រី កុមារតាមសាលារៀន កុមារក្រៅសាលា ជាពិសេស ក្រុម សហគមន៍ នេសាទ ធនាគារស្រូវ ក្រុមសន្សំប្រាក់ពិតជាមានភាពល្អប្រសើរច្រើនដោយ តាមរយៈបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចុះបញ្ជីអត្រានុកូលដ្ឋានកាចូលរួមផ្សព្វផ្សាយពីមន្ត្រីគម្រោង រួមសហការគ្នាជាមួយអាជ្ញាធរឃុំ និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចប្រជុំភូមិ និងឱកាសនានា។ ជាមួយគ្នានេះលទ្ធផលខាងលើក៏បានបង្ហាញដែរថាអាជ្ញាធរឃុំ និង សហគមន៍ បានទទួលស្គាល់ និង ចាប់ផ្តើមទទួលគ្រប់គ្រងសហគមន៍របស់ខ្លួន បង្កលក្ខណៈឲ្យ មានការប្រជុំ រួមគ្នាបង្ហាញពីការចេះប្រើប្រាស់សិទ្ធិរបស់គេ និង ការទទួលបានសិទ្ធិអំណាចជាបណ្តើរៗ។

(គ) គម្រោងពង្រឹងគុណភាពអប់រំរបស់សិក្សា ក្នុង ស្រុក ចិត្របុរី

ការពិពណ៌នាសង្ខេបគម្រោង

ម្ចាស់ជំនួយបន្ត	មូលនិធិ អ៊ិនធឺវីដា (Intervida Foundation)
អ្នកទទួលផល	មានកុមារ ២៣២១ នាក់ និង គ្រូចំនួន ៦០នាក់
ថវិកាប្រចាំឆ្នាំ២០១២	148,035.55 ដុល្លារអាមេរិក
តំបន់គោលដៅ	ក្នុង ខេត្តក្រចេះ, ស្រុកចិត្របុរី, ឃុំ ចំនួន ០៥, ភូមិចំនួន ១០, សាលារៀនរបស់សិក្សាចំនួន ១០
កាលបរិច្ឆេទចាប់ផ្តើមគម្រោង	ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២
កាលបរិច្ឆេទបញ្ចប់គម្រោង	ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៤
អនុវត្តគម្រោងដោយ	អង្គការ KAFDOC

គោលបំណងគម្រោង:

ចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង នូវការបំពេញនូវសិទ្ធិ និងការរស់នៅប្រកបដោយសេចក្តីសង្ឃឹមរបស់កុមារនៅក្នុងខេត្តក្រចេះ។

គោលដៅគម្រោង:

លើកម្ពស់អប់រំតាមសាលាគោលដៅទាំង១០ ដោយផ្អែកទៅលើគោលនយោបាយ កម្មវិធីសាលាកុមារមេត្រី ។

ស្ថាប័នសហការ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ, ការិយាល័យអប់រំស្រុកចិត្របុរី, សាលាស្រុកចិត្របុរី, អាជ្ញាធរឃុំគោដៅទាំង៦

សាលាគោលដៅ៖ ១០សាលារៀនរបស់សិក្សា(ឧ្យាវ, កន្ទួត, វត្តជួនត្រី, ជួរក្រូច, តាលុស, បុសលាវ, ព្រែកកូរ, ព្រែកតាអាំ, ក្បាលកោះ, ភូមិព្រែក)។

ការសង្ខេបទិដ្ឋភាពទូទៅ

KAFDOC និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍ គោលការណ៍សាលាកុមារមេត្រី ។ កម្មវិធីនេះអនុវត្ត ក្នុងសាលាគោលដៅចំនួន១០ ដោយរួមកិច្ចសហការជាមួយក្រុមបច្ចេកទេសថ្នាក់ស្រុក (DTMT)។ ក្រុមនេះមាន សរុប ចំនួន២ក្រុម មានសមាជិកសរុប០៦នាក់ ដែលជាអ្នកទទួលខុសត្រូវ ការងារបណ្តុះបណ្តាល ដល់លោកគ្រូ អ្នកគ្រូតាមសាលាគោលដៅ ។ សមាសភាពរួមមាន ០១រូប គឺជាគ្រូបង្រៀនដែល មកពីមន្ទីរអប់រំយុវជននិង កីឡា ខេត្ត ០២រូបមកពីការិយាល័យអប់រំយុវជននិង កីឡាស្រុក និង ៣រូប គឺជាប្រធានក្រុមបច្ចេកទេសរបស់សាលា ។ ក្រុមDTMT របស់គម្រោង បាននឹងកំពុងធ្វើផ្តល់វគ្គបណ្តុះបណ្តាលដល់ លោកគ្រូអ្នកគ្រូតាមសាលា កម្រង នៅទី ប្រជុំជន និង តាមតំបន់ដាច់ស្រយាល ក្នុងស្រុក តាមការដាក់ពង្រាយគ្រូ និងសាលារៀន ។ មន្ទីរអប់រំខេត្ត គឺជា អ្នកដើរតួសំខាន់ ក្នុងការផ្តល់ជាអនុសាសន៍ ដើម្បីឲ្យការអប់រំមានភាពប្រសើរឡើង និង អនុវត្តបានតាមផែនការ ។ ការិយាល័យអប់រំស្រុក នឹង ចូលរួមចំណែកយ៉ាងជិតស្និទ្ធ ជាមួយការងារអនុវត្តសកម្មភាពគម្រោង និង ធ្វើការត្រួត ពិនិត្យ តាមដាន សាលាគោលដៅទាំង ១០ ក្នុងស្រុក ចិត្របុរី ។ ដើម្បីសម្រេចគោលដៅគម្រោង KAFDOC នឹងស្វែងរកពីវិធីសាស្ត្រ អប់រំសមស្រប ពីមន្ទីរ និង ការិយាល័យ ដើម្បីជំនួយក្នុង ការងាររៀន និង បង្រៀននេះ រួម មាន:

- គាំទ្រសាលាគោលដៅ ឲ្យបង្កើតឡើង នូវ បរិស្ថានសុត្តិភាពរបស់សាលា សម្រាប់ សិស្សានុសិស្ស ដែល នឹង ជួយបង្កឲ្យមានបរិយាកាសសប្បាយរីករាយ ផងដែរក្នុងការសិក្សារបស់ពួកគេ ។
- ធ្វើការងារជាមួយក្រុមប្រឹក្សា គ្រូ និង សិស្ស ដើម្បីជួយ បង្កើន ការចូលរួម រៀនសូត្ររបស់ជាតិសេស សិស្សនារី
- ជួយដល់សាលាគោលដៅ ក្នុងការពង្រឹងចំណេះដឹង ដល់កុមារ ដែលជាវិធីសាស្ត្រដ៏ល្អ សម្រាប់កុមារ គ្រប់រូប។
- បង្កើតក្រុម តំណាងសហគមន៍ ដែលមានតួនាទីក្នុងការចូលរួមប្រជុំជាមួយសាលា ក្នុងការឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃ ដំណើរការអប់រំ ។

សិក្ខាសាលាផ្សព្វផ្សាយគម្រោង

តំណាងមន្ទីរ, ស្ថាប័ន, អាជ្ញាធរខេត្ត-ស្រុក-ឃុំ ដែលពាក់ព័ន្ធ, តំណាងគណៈកម្មការទ្រទ្រង់សាលា, មេភូមិ, នាយកសាលាគោលដៅ, អង្គការពាក់ព័ន្ធ និង តំណាងម្ចាស់មូលនិធិ ចំនួន ៥១/១០នាក់បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងថ្នាក់ខេត្ត នៅសណ្ឋាគារ លីដីអ្នកចូលរួមទាំងអស់បានយល់ដឹងច្បាស់ពីតំបន់គោលដៅរបស់គម្រោង, គោលបំណង, សកម្មភាពគម្រោង, ថវិកា, និង បានចែករំលែកបទពិសោធន៍ទៅវិញទៅមក។ អ្នកចូលរួមទាំងអស់មានការពេញចិត្តចំពោះសកម្មភាព របស់គម្រោងគាំទ្រនេះ។

រៀបចំ ឬ ពង្រឹងគណៈកម្មការ ទ្រទ្រង់ សាលារៀន ដែលមានស្រាប់

គណៈកម្មការទ្រទ្រង់សាលាទាំង ១០ត្រូវបានប្រជុំរៀបចំ និងពង្រឹងតួនាទី, ភារៈកិច្ច ឡើងវិញចំនួន ៧៥/១៩នាក់ (៤៩/១៣នាក់ គណៈកម្មការចាស់) ដោយមានអ្នកចូលរួមពី អាជ្ញាធរមូលដ្ឋាន នាយកសាលានិង តំណាងអង្គការកាហ្វឌុក និង ត្រូវបានទទួលស្គាល់ដោយការិយាល័យអប់រំស្រុក។ សមាជិកគណៈកម្មការទ្រទ្រង់សាលាទាំងអស់បានយល់ ពីតួនាទី និង ភារៈកិច្ចរបស់ខ្លួន ។ សមាជិកគណៈកម្មការទ្រទ្រង់សាលាទាំងអស់មិនទានយល់ពី សិទ្ធិកុមារ ច្បាស់នៅឡើយ(២៣%បានយល់)។

ប្រជុំប្រចាំត្រីមាសរបស់គណៈកម្មការទ្រទ្រង់សាលា

ក្រោយពីប្រជុំរៀបចំគណៈកម្មការទ្រទ្រង់សាលារួច គណៈកម្មការនេះបានប្រជុំចំនួន ២ដងសមាជិកគណៈកម្មការមានការទទួលខុសត្រូវ និង ចូលរួមក្នុងការងារសាលាបានប្រសើរជាងមុនច្រើន។

ស្រាវជ្រាវកត់ត្រាការរបស់កុមារ និង សហគមន៍

គម្រោងបានចុះស្រាវជ្រាវតំរូវការរបស់ កុមារ និង សហគមន៍ គោលដៅទាំង ១០ ដើម្បីរកឲ្យឃើញពីតំរូវការនិងបញ្ហា ជាក់ស្តែងរបស់កុមារ។ កុមារនៅរៀនចំនួន ៧៨/៦៨នាក់, កុមារបោះបង់ការសិក្សាចំនួន ២២/១៣នាក់, ប្រជាពលរដ្ឋ ១៤៣/៦២នាក់, គ្រូ ៣៤/១៣នាក់ សរុប ២៧៧/១៥៦នាក់ បានចូលរួម ផ្តល់មតិយោបល់ និង កំណត់ពីតម្រូវការរបស់កុមារ និង សាលារៀន។ ការយល់ដឹងពីសិទ្ធិកុមារ (កុមារ និង គណៈកម្មការទ្រទ្រង់សាលា ចំនួន ៣០%បានយល់ពីសិទ្ធិកុមារ និង មាតាបិតា សិស្ស យល់បាន ១៥%) និង១០% នៃពួកគេបានយល់ពី ផលប៉ះពាល់នៃពលកម្មកុមារ និង ការការពារកុមារ។

ការសំអាតទីធ្លាសាលារៀន

កាលពីថ្ងៃទី ៦ ដល់ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១២ នៅគ្រប់សាលាគោលដៅទាំង ១០ របស់គម្រោងត្រូវបានរៀបចំសម្ភារៈសម្រាប់ ធ្វើការសំអាតទីធ្លាសាលារៀន ក្រោម ការអនុវត្តគម្រោង IQPEP របស់អង្គការ KAFDOC បន្ទាប់ពីបុគ្គលិកគម្រោង និង ការិយាល័យស្រុក បានបង្ហាញពីសម្ភារៈជាអាទិ៍ទិភាពសកម្មភាពនេះកាលពីពាក់កណ្តាល ខែ វិច្ឆិកា ២០១២។ ក្នុងសកម្មភាពនេះ មានអ្នកចូលរួមសរុប ២៦១៨ នាក់ (ស្រី ១២៧៥នាក់)។ សមាសៈចូលរួមមានក្រុមគណៈកម្មការទ្រទ្រង់សាលាមានចំនួន ៨០ នាក់ (ស្រី ២១នាក់) ក្រុមគ្រូបង្រៀន មានចំនួន ៨៧នាក់(ស្រី ៤៧នាក់) មាតាបិតាសិស្ស មានចំនួន ១៦៧នាក់ (ស្រី ១០៥នាក់) អាជ្ញាធរ ១៧នាក់ (ស្រី២នាក់) បុគ្គលិកអង្គការ KAFDOC ៤នាក់ (ស្រី ២នាក់) និង សិស្សានុសិស្សចូលរួមសរុបចំនួន ២២៦៧នាក់(ស្រី ១១០០នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាលទ្ធផលក្នុង ព្រឹត្តិការណ៍ដ៏ល្អនេះ វាបានបង្ហាញយ៉ាងប្រព្យាករ ដល់កុមារ និង សហគមន៍ ក្នុងការយល់ដឹងពីបញ្ហា សុខភាព អនាម័យ ការថែទាំបរិស្ថានសាលារៀន ផងដែរ និង ការរួមចំណែក របស់សហគមន៍ និងសិស្សានុសិស្ស ក្នុងការសម្អាត ទីធ្លាសាលា ។ ម្យ៉ាងវិញទៀតសិស្សានុសិស្សក៏បានរៀនផងដែរពីរបៀបប្រើប្រាស់ទឹកស្អាត របស់ធុងចម្រុះទឹកស្អាតដែលបានដាក់នៅតាមសាលារបស់ពួកគេ និង រៀបពីការសំអាតដៃ មុនពេលចាប់កាន់ចំណីអាហារ ការថែទាំ សំលៀកបំពាក់ និង ការអានសៀវភៅបន្ទាប់ពីលេងល្បែងកំសាន្ត ។



ការកសាងឡដុតសម្រាម ឆ្នាំ១០សាលា

ឡដុតសម្រាម ចំនួន១០ត្រូវបានរៀបចំ និង កសាងនៅក្នុងដើមឆ្នាំ២០១៣ តាមសាលាគោលដៅទាំង១០ក្នុងស្រុកចិត្របុរី ដោយអង្គការ KAFDOC តាមរយៈកិច្ចសហការជាមួយមន្ទីរ និង ការិយាល័យ អប់រំយុវជន និងកីឡា រួមទាំងលោកគ្រូអ្នកគ្រូក្នុងចុះស្រង់តម្លៃសម្ភារៈ ។



វគ្គបណ្តុះបណ្តាលសម្រាប់ ទីប្រឹក្សាកុមារ, មិត្តអប់រំមិត្ត និង គណៈកម្មការទ្រទ្រង់សាលា

វគ្គបណ្តុះបណ្តាលនេះបានរៀបចំចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែ វិច្ឆិកាឆ្នាំ២០១២ ដោយបុគ្គលិកគម្រោង របស់អង្គការកាហ្វឌុក ក្រោមកិច្ចសហប្រតិបត្តិការពី មន្ទីរ និង ការិយាល័យអប់រំយុវជន និង កីឡា ដល់ គ្រប់សមាជិក ជាទីប្រឹក្សាជាស្ត្រី គណៈកម្មការទ្រទ្រង់សាលា និងទីប្រឹក្សាកុមារទាំងអស់ ក្នុង១០សាលាគោរដៅ។ វគ្គនេះ បានផ្តោតលើ ការទទួលខុសត្រូវ កាតព្វកិច្ច និង សិទ្ធិ កុមារ ។ រួមជាមួយគ្នានេះដែរ នៅក្នុងវគ្គនេះបានលើក យក វិធីសាស្ត្រ សិស្សមជ្ឈមណ្ឌល ល្បែងទំនាក់ទំនង



Group working of children to identify the correct of child based approaches

ផ្សេងៗ បច្ចេកទេសគ្រាប់ពូជទាំង១០ និងសកម្មភាពបំផុសគំនិតថ្មី ការពិភាក្សាក្រុម និង ការបង្ហាញរូបភាព សិទ្ធិជាមូលដ្ឋាន ។ គួរឲ្យកត់សម្គាល់បានដែរថា អ្នកចូលរួមទាំងអស់ មានសេចក្តីរំភើប និងរីករាយចំពោះវគ្គ នេះ និងបានសំណូមពរបន្ថែមដល់អង្គការ KAFDOC ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការការពារ និងពលកម្ម



កុមារ ។ អ្នកចូលរួមចំនួន ៨០/១០នាក់(ទីប្រឹក្សាកុមារ ចំនួន ៩នាក់, មិត្តអប់រំមិត្ត ៦១នាក់, ប្រធានគណៈកម្មការ ទ្រទ្រង់ សាលា ១០នាក់)ក្រោយតេស្តចុងវគ្គ អ្នកចូលរួម ចំនួន៦៧នាក់(៨៣.៧៥%) បានយល់ច្បាស់ពីតួនាទី, ភារៈកិច្ច, សិទ្ធិកុមារ និង ការផ្សព្វផ្សាយបន្ត។

ការប្រជុំរបស់ទីប្រឹក្សាកុមារ ជាមួយក្រុមប្រឹក្សាឃុំ

នៅខែទី១ នៃការចាប់ផ្តើមគម្រោង គឺត្រូវនឹងខែតុលា ២០១២ មានសាលាគោរដៅចំនួន ៦ ប៉ុណ្ណោះមានការរៀបចំការប្រជុំ បានទៀងទាត់ និង សាលាចំនួន៤ទៀត មិនបានរៀនចំការប្រជុំទេ ដោយសារតាមសាលាទាំងនេះ មានការផ្លាស់ប្តូរ សមាសភាព ទីប្រឹក្សាខ្លះ ពិសេសនៅ កិរិតសាលាអនុវិទ្យាល័យ និង សមាជិកខ្លះបានសុំលាលប់ពីការងារនេះ។ ចាប់ខែ ធ្នូ ២០១២ គ្រប់សាលាគោរ ដៅទាំងអស់បានរៀបចំការប្រជុំ យ៉ាងទៀងទាត់ ជាពិសេសមានការចូលរួមពីកុមារ ផងដែរ ដែលធ្លាប់តែអវត្តមាន យ៉ាងហោចណាស់ចំនួន២ដងរួចមកហើយនោះ ។ មានតំណាងកុមារចំនួន ១៦នាក់ (ស្រី ១៥នាក់) ត្រូវបាន គេអញ្ជើញ ចូលរួមប្រជុំប្រចាំខែយ៉ាងទៀងទាត់ ជាមួយក្រុមប្រឹក្សាឃុំ ។ មានការអសកម្មតាមឃុំមួយចំនួន ក្នុងចូល រួមរបស់កុមារចាប់តាំងពីខែ តុលា រហូតដល់ខែ ធ្នូ ២០១២ ដោយសារមានការខ្វះខាតក្នុងទំនាក់ទំនង និង បាត់ព ត៌មានពីការប្រជុំនេះ ជាពិសេសឃុំ កន្ទួត ។ ក្នុងការងារប្រជុំសម្លេងកុមារត្រូវបានអ្នកចូលរួមគាំទ្រ ដើម្បីឲ្យបាន លើកឡើងពី សេក្តីកង្វល់ ក្តីបារម្ភ និងលើកជាសំណូមពរ ជូនអាជ្ញាធរ ដើម្បីធ្វើការដោះស្រាយ ។

តំណាងកុមារចំនួន ២នាក់តាមសាលាគោលដៅនីមួយៗ បានចូលរួមប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឃុំបានចំនួន ៧ ដង(ខែ)។បញ្ហានៃការអប់រំត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំ របស់ឃុំកុមារ បានចូលរួមប្រជុំធ្វើផែនការអភិវឌ្ឍន៍(CIP)២០១៣ និងកុមារមានសេចក្តីភ្លាហានក្នុងការបញ្ចេញមតិពេលប្រជុំឃុំ និង CIP។

ប្រជុំប្រចាំខែរបស់ទីប្រឹក្សាកុមារ

ទីប្រឹក្សាកុមារី ប្រជុំប្រចាំខែជាមួយមិត្តអប់រំមិត្ត បានចំនួន ៥ដង(ខែ)ដើម្បីជួយដោះស្រាយបញ្ហាកុមារដែលមាន បញ្ហាតាមសាលារៀននីមួយៗ។ សមត្ថភាព និង សកម្មភាព របស់មិត្តអប់រំមិត្តនៅមានកំរិតឆន្ទៈរបស់ទីប្រឹក្សា កុមារីនៅមានកំរិត(មានការផ្លាស់ប្តូរគ្នានាំឲ្យមានការពិបាកក្នុងការតាមដាន,ពង្រឹងសមត្ថភាព និង ធ្វើការជាមួយមិត្ត អប់រំមិត្ត ព្រមទាំងគណៈកម្មការទ្រទ្រង់សាលា)។

រៀបចំទិន្នន័យកុមារអន្តរជាតិថ្នាក់ស្រុក/ខេត្ត

សហការជាមួយមន្ទីរអប់រំខេត្ត និង ការិយាល័យអប់រំស្រុក រៀបចំទិន្នន័យអន្តរជាតិ ថ្នាក់ស្រុក នៅ ឃុំ បុសលាវ អ្នកចូលរួមសរុបចំនួន ៥៣១នាក់ (៤៦៩/២១៨កុមារ, មន្ត្រីមន្ទីរអប់រំ ៨/៤នាក់, មន្ត្រីការិយាល័យអប់រំស្រុក៣ នាក់,២៣មាតាបិតាសិស្ស, គ្រូ ២៤នាក់, បុគ្គលិក កាហ្វេដុក្កា៣នាក់ និង អភិបាលស្រុក ១នាក់។ ៨០%នៃអ្នកចូល រួមបានយល់ដឹងពីសិទ្ធិកុមារ និង កុមាររៀនពូកែចំនួន ៧០/៤៣បានទទួលរង្វាន់លើកទឹកចិត្ត។

ប្រជុំប្រចាំឆមាស ថ្នាក់ស្រុក

ប្រជុំបានចំនួន ១ដង(រយៈពេល១ថ្ងៃ) ដោយមានអ្នកចូលរួម មកពី មន្ទីរ អប់រំខេត្ត ១នាក់, ការិយាល័យអប់រំស្រុក ១នាក់, នាយកសាលា ១០នាក់, កុមារមិត្តអប់រំមិត្ត ១០នាក់, និង ទីប្រឹក្សាកុមារី ១០នាក់ ដើម្បីឆ្លុះបញ្ចាំង ការងារដែលបាននឹងកំព អនុវត្ត និង ការលំបាកផ្សេងៗកុមារ៤០%មានសមត្ថភាព(រាយការណ៍, គំនិតច្នៃប្រឌិត, បត់បែន, សម្របសម្រួលនិងតស៊ូមតិ), ទីប្រឹក្សាកុមារី ៦០% បានយល់ច្បាស់ពីតួនាទី និង ភារៈកិច្ច របស់ខ្លួនអ្នកចូលរួមបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ ខ្លួន និង ដំណោះស្រាយល្អៗចំពោះបញ្ហាដែលបាន រកឃើញតាមក្រុមពិភាក្សាផ្សេងៗគ្នា។

ប្រជុំប្រចាំឆមាសរបស់ទីប្រឹក្សាកុមារី ប្រជុំជាមួយមាតាបិតា សិស្ស(២ដងក្នុងមួយឆ្នាំ)

ទីប្រឹក្សាកុមារី និង មិត្តអប់រំមិត្ត បានប្រជុំប្រចាំឆមាសជា មួយគណៈកម្មការទ្រទ្រង់សាលា មាតាបិតាសិស្ស អាជ្ញាធរ រមូលដ្ឋានបាន ១ដង ដើម្បីចែករំលែក និង ផ្តល់ព័ត៌មាន អំពីការសិក្សារបស់កុមារ និង គោលបំណងនៃកម្មវិធី សាលាកុមារមេត្រី ព្រមទាំងការចូលរួមរបស់សហគមន៍។ កុមារបោះបង់ការសិក្សាចំនួន៤/៣នាក់ ត្រូវបានជម្រុញ ឲ្យបានចូលរៀនវិញ។ អ្នកចូលរួមចំនួន ៣១១/១៨៥ នាក់ អាជ្ញាធររមូលដ្ឋាន មាតាបិតាសិស្ស គណៈកម្មការ ទ្រទ្រង់សាលាបានចូលរួមក្នុងការដោះស្រាយបញ្ហារបស់ កុមារ និង សាលារៀន នៅមានកំរិត។

វគ្គបណ្តុះបណ្តាលបច្ចេកទេសសម្រាប់លោកគ្រូអ្នកគ្រូ

កាលពីថ្ងៃទី ២៤ ដល់ ២៥ ខែ ធ្នូ ឆ្នាំ ២០១២ អង្គការ KAFDOC រួមកិច្ចសហប្រតិបត្តិការ ជាមួយ មន្ទីរអប់រំយុវជន និង កីឡាខេត្ត និងការិយាល័យអប់រំ មានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការផលិត និង របៀបប្រើប្រាស់សម្ភារៈ ការ លេងល្បែងសិក្សាក្នុងពេលកំពុងបង្រៀន សរុបមានអ្នកចូលរួម ៣២នាក់ ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការ ផលិតសម្ភារៈសម្រាប់បង្រៀន និងការបញ្ចូលល្បែងសិក្សាក្នុងពេលបង្រៀន បានទទួលការចាប់អារម្មណ៍ពី សំណាក់ លោកគ្រូអ្នកគ្រូ ក្នុងសាលាគោលដៅ ក្នុងការចូលរួមបង្កើនគុណភាពអប់រំ ក៏ដូចជា ជួយសម្រួលដល់ការ រៀនសូត្ររបស់កុមារបានល្អប្រសើរ ដែលពួកគេបានផលិតដោយខ្លួនឯងផ្ទាល់។ អង្គការ KAFDOC ក៏បានផ្តល់ ធនធាននានា ក្នុង អនុវត្តនូវវិធីសាស្ត្រថ្មីៗទាំងនេះ ដែលជាតម្រូវរបស់ពួកគាត់ ក្នុងបង្រៀន និង រៀនស្របតាម វិធី សាស្ត្រសិស្សមជ្ឈមណ្ឌល។

ទស្សនៈកិច្ចសិក្សា

សកម្មភាពនេះ ត្រូវបានរៀបចំផែនការនិង ថវិកាជាមុន សម្រាប់ខែ ធ្នូ ឆ្នាំ ២០១២ ប៉ុន្តែ ដោយមានការពន្យារពេល សកម្មភាពតម្រូវឲ្យចាប់ផ្តើមនៅថ្ងៃទី ១ ដល់ ០៤ ខែ មករា ២០១៣វិញ ។ ទស្សនៈកិច្ចសិក្សានេះ បានដឹងនាំ ដោយ មន្ទីរ និង ការិយាល័យអប់រំស្រុក និង អង្គការ KAFDOCឆ្ពោះទៅខេត្ត បន្ទាយមានជ័យ ដើម្បី ទៅទស្សនា សាលាកុមារមេត្រីចំនួន ២កន្លែងនៅកំរិតថ្នាក់ខេត្ត និងស្រុក ដែលគាំទ្រថវិកាដោយអង្គការជាតិ និងអន្តរជាតិ សប្បុរសជន និង សហគមន៍។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានោះដែរ មានសកម្មភាពចំនួន២សំខាន់ៗ ដែលបាន ទទួលការចាប់អារម្មណ៍ពីអ្នកចូលរួមមានជាអាទិ៍ ការ រៀបចំទិដ្ឋសាលារៀន និង ការរៀបចំសួនច្បារ ដែល កើតចេញពីធនធានធម្មជាតិដែលមានស្រាប់នៅក្នុង ឃុំ ដែលមានការរៀបចំបានល្អ សម្រាប់កុមារលេង កំសាន្ត ។ ទីប្រឹក្សាកុមារមានតួនាទីសំខាន់ក្នុងការ រៀបចំ កែច្នៃ តុបតែបណ្តាលយុវជនមានសោភ័ណ ភាព សណ្តាប់ធ្នាប់ល្អ ។ នាយកសាលាមានការ ទទួលខុសត្រូវខ្ពស់លើការងារ រួមមានការងារផ្សព្វ ផ្សាយការងារជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងការ ចូលការសម្រេចចិត្ត នានា។ “ ការរក្សាទំនាក់ទំនង រវាង មន្ទីរ ការិយាល័យអប់រំស្រុក ជាមួយអង្គការ ជាតិ អន្តរជាតិ សប្បុរសជន និងសហគមន៍ ដើម្បី បញ្ចុះបញ្ចូលឲ្យពួកគេជួយសាលា និង បង្កលក្ខណៈ ឲ្យពួកគេមានទស្សនាសម្បូរផលដែលសម្រេចបាន ដើម្បីរក្សាការទំនាក់ទំនងជាមួយដៃគូ ” នេះជា ប្រសាសន៍របស់ប្រធានមន្ទីរអប់រំកីឡា និងយុវជន ខេត្តបន្ទាយមានជ័យ។



How to organize the library and display the students' works as well as keep cleaning of books

(ឃ) គម្រោងលើកកម្ពស់សិទ្ធិស្ត្រី និង ក្នុងកិច្ចការនយោបាយ

ការពិពណ៌នាសង្ខេបគម្រោង

ម្ចាស់ជំនួយបន្ត	Henrich Ball Foundation
អ្នកទទួលផល	មានស្ត្រីក្រុមប្រឹក្សាឃុំ ជនបង្គោលឃុំ ៣២នាក់ ក្រុមប្រឹក្សាឃុំ ១០
ថវិកាប្រចាំឆ្នាំ២០១២	17,406 ដុល្លារអាមេរិក
កាលបរិច្ឆេទចាប់ផ្តើមគម្រោង	ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១២
កាលបរិច្ឆេទបញ្ចប់គម្រោង	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២
អនុវត្តគម្រោងដោយ	អង្គការ KAFDOC

គោលបំណងគម្រោង:

បន្តលើកកម្ពស់ជំនាញភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រង ដល់ក្រុមស្ត្រី ឬ បេក្ខភាពស្ត្រី ទាំង៣២នាក់ មុន និង ក្រោយបោះឆ្នោតឃុំ/សង្កាត់ ដើម្បីទទួលបាននូវសមភាពយេនឌ័រ ក្នុងការចូលរួម ពង្រឹង អភិបាលកិច្ចនៅមូលដ្ឋាន។

គោលដៅគម្រោង:

- ១- បង្កើនការយល់ដឹងដល់ក្រុមស្ត្រីគោលដៅតាមរយៈការបណ្តុះបណ្តាល, ផ្សព្វផ្សាយ, ការចូលរួម សម្របសម្រួលដើម្បីជម្រុញឲ្យមានការប្រើប្រាស់សិទ្ធិអំណាចរបស់ស្ត្រី ក្នុង អភិបាលកិច្ចល្អ។
- ២- ប្រសិទ្ធភាពក្នុងការអនុវត្តន៍នូវតួនាទីរបស់ស្ត្រីត្រូវបានទទួលការគាំទ្រពីមជ្ឈដ្ឋានខាង ក្នុង និង ខាងក្រៅ។

ឃុំ/សង្កាត់គោលដៅអនុវត្តន៍គម្រោង

ល.រ	ស្រុក/ក្រុង	ឃុំ/សង្កាត់
១	ក្រុងក្រចេះ	១-សង្កាត់ អូរឫស្សី ២-សង្កាត់ កោះទ្រង់
២	ស្រុក ចិត្របុរី	១-ឃុំ ដារ, ២- ឃុំថ្មអណ្តើក ៣-ឃុំថ្មត្រៃ, ៤-ឃុំសំបុក ៥-ឃុំដារ
៣	ស្រុក ព្រៃកប្រសព្វ	១-ឃុំ ជ្រោយបន្ទាយ, ២- ឃុំសោប, ៣-ឃុំកំពង់គរ ៤-ឃុំ ឫស្សីកែវ

ប្រវត្តិគម្រោង

គម្រោងនេះគឺជាគម្រោងមានរយៈពេលវែងរបស់អង្គការ HBF ប្រចាំនៅកម្ពុជា ជាមួយKAFDOC នៅក្នុងខេត្តក្រចេះ ។ ជាច្រើនឆ្នាំកន្លងមកនេះ KAFDOC មានបន្តសកម្មភាពអភិវឌ្ឍន៍តាមសហគមន៍ផ្សេងៗនៅក្នុងខេត្តដោយធ្វើការផ្តោតលើ “ការងារផ្សព្វផ្សាយសិទ្ធិស្ត្រី នៅក្នុងភូមិ ទាំង ៣៦ ” នៅក្នុងសកម្មភាពទាំងនោះ សកម្មភាពគម្រោងល្អិត របស់អ្នកទទួលបាន គឺ ជាក្រុមស្ត្រី ក្នុងការសម្រេចចិត្តលើវិស័យនយោបាយ នៅគ្រប់កំរិតមូលដ្ឋាន ។ ក្នុងបរិបទគម្រោងនេះ យើងបានធ្វើឲ្យប្រសើរឡើង នៅក្នុងកំរិតលក្ខខណ្ឌតួនាទី ដែលស្ត្រីជាអ្នកដឹកនាំ បានចាត់ចែង និងអនុវត្ត យ៉ាងសកម្មក្នុងការងារជាអ្នកនយោបាយ តាមតំបន់គោលដៅនីមួយៗ។ ការបង្កលក្ខណៈដល់ក្រុមស្ត្រី ជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយ វាជាជំហានសំខាន់ ដើម្បីឆ្ពោះទៅ ការបង្កើត វប្បធម៌សង្គម និង ផ្គត់ផ្គង់ ដោយទទួលស្គាល់ស្ត្រី ថាមានតួនាទីសំខាន់ ក្នុងការសម្រេចចិត្តលើដំណើរការងារនយោបាយ ក្នុងកិច្ចខិតខំពុះពារ ក្នុងការអនុវត្តសមភាពយេនឌ័រមូលដ្ឋាន ។ ជាញឹកញយ ស្ត្រីដែលបាននិងកំពុង ធ្វើការងារជាមួយ គម្រោងយើង និង មានតួនាទីជា អ្នកដឹកនាំ នៅក្នុងឃុំ របស់ពួកគេ ត្រូវបានអះអាងថា ពួកគាត់បានរៀនសូត្រជាច្រើនពីរបៀប សម្របសម្រួល ទំនាក់ទំនង ការដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋ។ ទិន្នន័យជាវិជ្ជមាននេះ ចាំបាច់ ត្រូវបានគេ ជំរុញ ឲ្យមានការប្រសើរឡើង ជាពិសេស នៅក្នុងទិដ្ឋភាពរួមមួយដែល បានកើតឡើងនៅក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កាលពីខែ មិថុនា ២០១២ ។ ម្ចាស់ជំនួយ HBF កម្ពុជា នឹងចូលរួមគាំទ្រ គម្រោង បន្តទៀត ក្នុងការងារពង្រឹងតួនាទីស្ត្រីជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយ ក្នុងតំបន់ភូមិភាគឦសាននៃប្រទេស។

សូចនាករត្រួតពិនិត្យគម្រោង

យ៉ាងហោចណាស់ ៥០ % នៃបេក្ខជនជាស្ត្រី ថ្មី មានមុខតំណែង ឬជាប់ឆ្នោត ក្នុង ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុង ខែ មិថុនា ២០១២។

មធ្យោបាយក្នុងការឆ្លៀងឆ្លាត

1. លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ជាផ្លូវការ តាមតំបន់គោលដៅ
2. តាមរយៈវេទិកាសាធារណៈ ឬសិក្ខាសាលាចែករំលែកព័ត៌មាន ដើម្បីបង្ហាញ បញ្ហា ដោយ លើកឡើងពីក្រុមបុរស និង ស្ត្រី
3. ពិនិត្យមើលពិធីនៃការវិនិយោគឃុំ ដោយគាំទ្រឲ្យស្ត្រី គ្រប់ឃុំគោលដៅបានចូលរួម
4. ការគណនាភាគរយចំនួនស្ត្រី

សកម្មភាពគម្រោង និង លទ្ធផលសំខាន់ៗ

ក្រុមការងារគ្រប់គ្រង របស់KAFDCO បានរៀបចំការប្រជុំ ដើម្បីបង្កើត សម្ភារៈ សម្រាប់ធ្វើការ ធ្វើការវាយតម្លៃ គម្រោង សម្រាប់សកម្មភាព ឆ្នាំ ២០០៩ ដល់ ២០១១ ក្នុងគោលដៅ ឃុំគោលដៅទាំង១០ ស្មើ ៣៦ភូមិ ដើម្បី រក ឲ្យបានចំនួន និង ខ្សោយរបស់គម្រោង ជាពិសេសពី ក្រុមស្ត្រីគោលដៅ និងអ្នកពាក់ព័ន្ធ ក្នុងខេត្ត តាមរយៈការស ម្ភាស ពិភាក្សាក្រុមចោះៗ។ ជាលទ្ធផល មានប្រជាពលរដ្ឋចំនួន ៤៣២នាក់ មាន ២០នាក់ជាស្ត្រីគោលដៅ ក្រុម ប្រឹក្សាឃុំសង្កាត់ ៣០នាក់ជាមេភូមិ ០៣នាក់ជាស្រីអភិបាលរងស្រុក ០១រូបជាភិបាលស្រុក និង ០១រូប ប្រធាន ក្រុមប្រឹក្សាស្រុក ក្នុងការចែករំលែក បទពិសោធន៍ និង អនុសាសន៍ ។

ចំណុចខ្លាំង

អ្នកទទួលបានផលផ្ទាល់(បទសម្ភាសន៍ជាមួយស្ត្រី ២០នាក់)

- ស្ត្រីគោលដៅចំនួន ១៧រូប ស្មើ ៨៥% ក្នុងចំណោម ២០ នាក់ បានចូលរួមសម្ភាសន៍ ពួកគេបានយល់ច្បាស់ អំពីប្រធានបទ ដែលពួកគេបានបណ្តុះបណ្តាល ពី KAFDCO។
- ស្ត្រីគោលដៅចំនួន១១នាក់ ស្មើ ៥៥% បានដឹង និងអាចនិយាយ ពី គណនេយ្យភាពសង្គមសម្រាប់ឃុំរបស់ ពួកគេ ។
- ស្ត្រីគោលដៅចំនួន១៩នាក់ ស្មើ ៩៥%បានចូលរួម ប្រជុំក្រុមប្រឹក្សាឃុំ ដើម្បីលើកឡើង បញ្ហារបស់ស្ត្រី ក្នុងកិច្ច ប្រជុំ និង ស្ថាប័នពាក់ព័ន្ធ ដើម្បី អំពាវនាវ និង អន្តរាគមន៍ដូចជា របាយការណ៍ដីធ្លី នេសាទខុសច្បាប់ អំពើ ហិង្សាគ្រួសារ ល្បែងស៊ីសង និង សេវារដ្ឋបាលសាធារណៈឃុំ ជាងនេះទៅទៀត ចូលរួមក្នុង ផែនការវិនិយោក ឃុំ ។
- ស្ត្រីគោលដៅចំនួន១៧នាក់ ស្មើ ៨៥% ពួកគេលើកឡើង ពួកគេមានចំណាប់អារម្មណ៍ចង់ក្លាយជាអ្នកដឹកនាំ ល្អ ក្នុងការិយាល័យរដ្ឋបាលឃុំ និង មេឃុំ ។

អ្នកទទួលបានផលប្រយោល(បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ៤៣២ នាក់ មេ ភូមិ ៣០នាក់ និង ក្រុមប្រឹក្សាឃុំ ២០នាក់)

- ប្រជាពលរដ្ឋចំនួន ២៨៩នាក់ (៦៧%) បានចូលរួម ប្រជុំការ ថ្នាក់ឃុំ និង បានរៀនសូត្រ ពីស្ត្រីគោលដៅ ក្នុង ការប្រជុំ ការចែករំលែកព័ត៌មាន និង វេទិកា ។
- ប្រជាពលរដ្ឋចំនួន ២២៩ (៥៣%)បានដឹងពីប្រធានបទ នៃកិច្ចប្រជុំ ដូចជា ច្បាប់នេសាទ ការ គ្រប់គ្រងដី សេវារដ្ឋបាលសាធារណៈឃុំ ។ ពួកគេបានទាមទារ សេវាកម្មល្អ ពីបណ្តាលសុខភាព និង ធ្វើឲ្យប្រសើរឡើង ការអនុវត្តន៍អភិបាលកិច្ចល្អ សម្រាប់តម្លៃសេវារដ្ឋបាលសាធារណៈឃុំ ។
- ប្រជាពលរដ្ឋចំនួន ២៨១(៦៥%)បានទទួលស្គាល់ស្ត្រីគោលដៅ
- មេភូមិ និង ក្រុមប្រឹក្សាឃុំ ចំនួន ២៩នាក់ (៥៨%) ក្នុងចំណោម ៥០ នាក់ទទួលបានការសម្ភាសន៍ និង ចូលរួមប្រជុំ សិក្ខាសាលា ។ ពួកគាត់បានមានប្រសាសន៍ថាពួកគាត់បានស្គាល់ស្ត្រីជនបង្គោល ច្បាស់លាស់ និងហ៊ានលើកឡើង ការលើកម្ពស់សិទ្ធិស្ត្រី និង កុមារ អំពើ ហិង្សាក្នុងគ្រួសារ សមាភា បយេនឌ័រ នេសាទខុសច្បាប់ ។

សិក្ខាសាលា និង វេទិកា នាទារបស់គម្រោង



គម្រោងបានគាំទ្រថវិកា ស្ត្រីគោលដៅ និង ក្រុមប្រឹក្សាឃុំ សោប ក្នុងការរៀបចំ សិក្ខាសាលា ចែករំលែកព័ត៌មាន និងវេទិកាសាធារណៈ ដើម្បីធ្វើការ ផ្សព្វផ្សាយប្រសិទ្ធិភាពការងាររបស់ស្ត្រី ក្នុងកិច្ចការនយោបាយសិទ្ធិស្ត្រី សមភាពយេនឌ័រ សុវត្ថិភាពអន្តោប្រវេសន៍ អំពើហិង្សាក្នុងគ្រួសារ ភាពជាអ្នកដឹកនាំ ការធ្វើកាសប្រេចចិត្ត ដល់ មានឃុំ ចំនួន៨ និង ១សង្កាត់ ដែលមានសមាសភាពចូលរួមជាមេភូមិ គ្រប់ភូមិ សមាជិកប្រឹក្សាឃុំ ប៉ូលីស មនុស្សសំខាន់ក្នុងភូមិ ដែលមានគោលបំណង លើកជាមតិយោបល់ ដល់អ្នកពាក់ព័ន្ធ

ដើម្បីបានយល់ពី ការងារស្ត្រី សមត្ថភាពរបស់ស្ត្រី ក្នុងការសម្របសម្រួល និង ផ្សព្វផ្សាយសិទ្ធិ ដល់មនុស្សគ្រប់រូប ផងដែរ ក្នុងការអនុវត្តន៍សមភាពយេនឌ័រ ក្នុងកន្លែងធ្វើការរៀងៗខ្លួន។ លទ្ធផលសម្រេចបានពីសិក្ខាសាលានិងវេទិកាមាន៖

សិក្ខាសាលាថ្នាក់ឃុំ

មានអ្នកចូលរួមចំនួន ៣៥៩នាក់(ស្ត្រី ២៥៧នាក់) រៀនសូត្រពី ប្រសិទ្ធិភាពការងាររបស់ស្ត្រី ក្នុងកិច្ចការនយោបាយសិទ្ធិស្ត្រី សមភាពយេនឌ័រ សុវត្ថិភាពអន្តោប្រវេសន៍ អំពើហិង្សាក្នុងគ្រួសារ ភាពជាអ្នកដឹកនាំ ការធ្វើកាសប្រេចចិត្ត។

វេទិកាសាធារណៈថ្នាក់ឃុំ

នៅឃុំសោប មានរៀបចំ វេទិកា រយៈពេល១ព្រឹក ដែលមានអ្នកចូលរួមចំនួន ២០០នាក់(ស្ត្រី១៤១នាក់) ដែលលើកទឹកចិត្តចំពោះអ្នកមានបញ្ហា ក្តីបារម្ភ បានលើក ទៅកាន់ មហាគ្មិនសំខាន់ៗដែល ជាមេឃុំ ប៉ូលីស នាយកកម្រងប្រធានមណ្ឌលសុខភាព និង អភិបាលស្រុក បញ្ហាចំបង ដែលបានលើករួមមាន៖

1. ដីធ្លី រវាង ប្រជាពលរដ្ឋ និងក្រុមហ៊ុន
2. ចំណាកស្រុករបស់ស្ត្រី ទៅក្រៅប្រទេស (ម៉ាឡេ និង ថៃ)
3. ដីសម្បទានសង្គមកិច្ច
4. នេសាទខុសច្បាប់



ទស្សនៈកិច្ចសិក្សា

កាលពីថ្ងៃទី ១៨ ដល់ ២១ ខែ កក្កដា ២០១២ KAF-DOC បានរៀបចំ ទស្សនៈកិច្ចសិក្សា ទៅខេត្តបន្ទាយមានជ័យ ដែលមានស្ត្រី ១៤នាក់ (ស្ត្រីក្រុមប្រឹក្សាឃុំចំនួន ១០នាក់ អភិបាលរងស្រុក ២នាក់ អភិបាលរងក្រុងចំនួន១នាក់ ក្រុមប្រឹក្សាខេត្ត១នាក់ ក្រុមប្រឹក្សាឃុំទើបជាប់ថ្មីចំនួន ២នាក់)។ គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះ មានការផ្លាស់ប្តូរទិសដៅសោធន៍ភាពដឹកនាំរបស់ស្ត្រី នៅ

កម្រិតមូលដ្ឋាន ស្តីការអនុវត្តន៍អភិបាលកិច្ចល្អ ពិសេសការផ្សព្វផ្សាយសមភាពយេនឌ័រ របស់អង្គការ CHRD ។ អ្នកចូលរួម១៣នាក់ បានយល់ច្បាស់ពីការសាមគ្គីភាពការងាររបស់ក្រុមប្រឹក្សាឃុំ ដែលមានសមសភាពមកពីគណៈបក្សនយោបាយផ្សេងគ្នា ។ ក្រុមប្រឹក្សាឃុំបានចូលរួមចំណែកការងារជាមួយប្រជាពលរដ្ឋ ការតាមដានពីការងារគ្រប់គ្រង សេវារដ្ឋបាលសាធារណៈឃុំ និងកិច្ចសហការ ការងារជាមួយដៃគូអភិវឌ្ឍន៍ កិច្ចសហការល្អជាមួយ នគរបាលឃុំ គណៈប្រតិភូ និង ស្ត្រីក្នុងកិច្ចការនយោបាយ ។

ប្រជុំផ្សព្វផ្សាយប្រចាំខែ របស់ក្រុមស្ត្រី និង ប្រជាពលរដ្ឋ

ការប្រជុំប្រចាំខែ គឺជាផែនការរបស់ស្ត្រីជនបង្គោលនៅតាមឃុំគោលដៅនីមួយៗ ។ ក្នុងរយៈពេល៣ខែកន្លងមកនេះ មានឃុំចំនួន២ ក្នុងចំណោមឃុំគោលដៅទាំង ១០ បានអនុវត្តន៍ការប្រជុំប្រចាំខែរបស់ខ្លួន គឺនៅឃុំ ដារ និង សំបុក ជាទូទៅក្នុងក្រុងប្រជុំរវាងជនបង្គោល និង សហគមន៍ ពួកគេតែងតែលើកឡើងពីករណីអំពើហិង្សាក្នុងគ្រួសារ,អំពើបញ្ហាជលផល និងសិទ្ធិស្ត្រី កុមារ ។ សមាសភាពនៃការចូលរួមប្រជុំម្តងៗរួមមានអាជ្ញាធរមូលដ្ឋាន ក្រុមស្ត្រី និង បុរស ប្រមាណពី ៣៥ ទៅ ៤០ នាក់ ។ ក្រុមប្រឹក្សាឃុំទាំងអស់បានលើកសរសើរ ស្ត្រីជនបង្គោលឃុំ ជាអ្នកមានការធ្វើការតស៊ូមតិខ្លាំង ក្នុងការដាក់បញ្ចូលតម្រូវការស្ត្រី ក្នុងផែនការវិនិយោគឃុំ ឆ្នាំ២០១៣ ដូចជា ការងារអភិរក្សមធ្យាជាតិ ការគ្រប់គ្រងដីធ្លី អំពើហិង្សាក្នុងគ្រួសារ ការពង្រឹងសេវាមណ្ឌលសុខភាព និង ការផ្សព្វផ្សាយ យេនឌ័រ។

វគ្គបណ្តុះបណ្តាលសាសារបស់គម្រោង

ក-កាលពីថ្ងៃទី ១៥ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១២ កាហ្វដុកបាន សិក្ខាសាលាចែករំលែក ព័ត៌មានគម្រោង

ស្តីពីរបកគំហើញថ្មីរបស់គម្រោង ជាមួយអ្នកពាក់ព័ន្ធជុំវិញខេត្ត និងបានដាក់បញ្ចូល ប្រធានបទមួយចំនួន ស្តីពី ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និង សិទ្ធិស្ត្រី ។ ក្នុងសិក្ខាសាលា ២ថ្ងៃនេះមានអ្នកចូលរួម ៤៤នាក់ (ស្រី៣៩នាក់)។ អ្នកចូលរួមលើកសរសើរកាហ្វដុកដែលអង្គការទី១ក្នុងខេត្តដែលបាននិង កំពុងធ្វើការងារផ្សព្វផ្សាយ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ។ ក្រុមស្ត្រីជនបង្គោលបានយល់ដឹង របៀបតស៊ូមតិជាមួយមុខសញ្ញាគោលដៅ ដែលប្រឆាំងនឹងការ



រើសអើងជាមួយស្ត្រី នៅក្នុងសង្គម ។ ក្នុងចំណោមនោះមានស្ត្រី ២៤នាក់ មានចូលរួមរៀនសូត្រពី ការងារសម្របសម្រួល ប្រធានបទទាំងនេះ ដែលសម្រេចសម្រួលដោយ លោកជំទាវ សោម សាគួរ ជាប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីសម្របសម្រួលមកពី NCDD និង អង្គការ KAFDOC ។ តាមរយៈការត្រួតពិនិត្យ និង តេស្តបញ្ចប់វគ្គ មាន ស្ត្រី ២២នាក់ (២៩%) បានយល់ច្បាស់ពី របៀបរបបការងារបយោបាយ នៅក្នុងប្រទេសប្រជាធិបតេយ្យ និង គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។

ខ-ក្រោមការសម្របសម្រួល អ្នកជំនាញដ៏ជំនាញខេត្ត កាលពី ថ្ងៃទី ២៧ ដល់ ២៨ សីហា ២០១២ មានវគ្គ បណ្តុះបណ្តាលមួយ បានរៀបចំឡើងដោយ កាហ្វដុក ស្តីពី គោលការណ៍ការបែងចែកដីសម្បទាន ដល់ ស្ត្រីគោលដៅចំនួន ៣០នាក់ ។ គោលដៅនៃវគ្គនេះគឺការចែករំលែកចំណេះដឹង ផ្នែកដីធ្លី ការអភិវឌ្ឍន៍ សេដ្ឋកិច្ចស្ត្រី ។ មានស្ត្រី ២នាក់បានចែករំលែកពី បទពិសោធន៍បានល្អដល់ អ្នកចូលរួម និង ឃុំដែលត្រូវ អភិវឌ្ឍន៍ផ្នែកដីសម្បទាន សម្រាប់ជនក្រីក្រ។ មានស្ត្រីជាជនបង្គោលចំនួន ២៣នាក់បានយល់ច្បាស់ ពី របៀបត្រួតពិនិត្យ ការងារបែងចែកដីរបស់ឃុំ ក្នុងគម្រោងអភិវឌ្ឍន៍ឃុំ និង ការជ្រើសរើសមុខសញ្ញា ជនក្រី ក្រទទួលដី ។

គ-ក្រោមកិច្ចដឹកនាំរបស់ កាហ្វដុក កាលពីថ្ងៃទី ១៧ដល់ ១៨ ខែ កញ្ញា ២០១២ វគ្គបណ្តុះបណ្តាលមួយខ ស្តីពីច្បាប់អន្តោសប្រវេសន៍ ដល់ស្ត្រី១០ ឃុំគោល ដៅ ដែលមានអ្នកសម្របសម្រួលពីអង្គការ AHD HOC និងក្រុមប្រឹក្សាខេត្ត ។ មានអ្នកចូលរួមជា ស្ត្រី ចំនួន២៧នាក់ បានចូលរួមលើកឡើងនៅមតិ យោបល់ ពីអ្នកដែលកំពុងធ្វើចំណាកស្រុកទៅក្រៅ ប្រទេស គ្មានសុវត្ថិភាព ។ គោលដៅនៃវគ្គនេះ គឺ បង្កើនការយល់ដឹងដល់ក្រុមស្ត្រី ពី ចំណាកស្រុក និងការគិតឲ្យបានល្អិតល្អន់ មុនធ្វើការសម្រេចចិត្ត និង ការស្វែងរកការគាំទ្រពេលមានបញ្ហា ។ ស្ត្រី ជនបង្គោល មានលទ្ធភាពក្នុងការ បង្ហាញ អ្នកដែល ប្រឈមមុខ ក្នុងការធ្វើចំណាកស្រុក ស្របច្បាប់ និង ចំណាកស្រុកដោយសុវត្ថិភាព និងពីរបៀបការសុំជំនួយ អន្តរាគមន៍។



បទពិសោធន៍ពីការងារ និង បញ្ហាសំខាន់

អ្នកចូលរួមបានយល់ច្បាស់ពី សិទ្ធិស្ត្រីជាមូលដ្ឋាន ប៉ុន្តែការលើកឡើងពីបញ្ហានូវមានកម្រិតនៅឡើយរបស់ពួក គាត់នៅមានកម្រិតនៅឡើយ និងមិនទាន់ច្បាស់នៅឡើយពីសេវារបស់ឃុំមួយចំនួន ដែលពួកគេទទួលបាន។ បញ្ហាទាំងនេះ ស្ត្រីជនបង្គោលបាន លើករួចហើយ កាលពីមុន និងសមាជិកសហគមន៍មានទំនុកចិត្ត ក្នុងការ លើកមតិយោបល់ ដល់វាគ្មិន ដែលទទួលបានការងារស្ត្រី ដល់នគរបាលឃុំ មន្ត្រីមណ្ឌលសុខភាព និង នាយក កម្រងសាលា ។ ការងារស្ត្រីត្រូវបានកម្រិត និងកំណត់ដោយបុរស នៅទីកន្លែងការងារ និងរិតតែជំរុញឲ្យ ស្ត្រីធ្វើការងារយ៉ាងលំបាកសម្រាប់បម្រើប្រជាពលរដ្ឋ ។ ដូច្នេះគម្រោងបានផ្តល់ឱកាសឲ្យក្រុមស្ត្រី គោលដៅ បានចូលរួមប្រយុទ្ធជាមួយ ប្រជាពលរដ្ឋ តាមភូមិ ដែលជាផ្នែកមួយ ស្ត្រីអាចជួយបង្កើនសមត្ថភាព របស់ពួកគេ ការងារសម្របសម្រួល ការបញ្ចេញមតិ ការប្រមូលព័ត៌មានពីប្រជាពលរដ្ឋ ការរៀនសូត្រពីបញ្ហា និង ការតស៊ូ មតិ សម្រាប់សិទ្ធិស្ត្រី ។ ក្រុមបុរស ចង់ ឲ្យស្ត្រីបានដឹងស៊ីជម្រៅពីកិច្ចរបស់ពួកគេឡើយ ពិសេសនៅពេលដែល ពួកគេ ធ្វើខុសដោយអចេតនា នៅក្នុងពេលសម្របសម្រួល ឬការបញ្ចេញមតិនៅក្នុងវគ្គបណ្តុះបណ្តាល ។ ជា បទពិសោធន៍ កាហ្វដុក តែងតែរបៀបចំសកម្មភាពគម្រោង ដោយមានការចូលរួមចំណែកពីស្ត្រី និង បុរសការផ្សព្វផ្សាយការងារបុរស ការផ្សព្វផ្សាយការងារបុរសជាមួយស្ត្រី ដូចជា ការរៀបចំឲ្យមាន

វេទិកាសហគមន៍ សិក្ខាសាលាឆ្លុះបញ្ចាំង សិក្ខាសាលាចែករំលែកព័ត៌មាន កម្រិតឃុំ និងផ្សារភ្ជាប់បណ្តាញស្ត្រីអភិបាលរងស្រុក ក្រុមប្រឹក្សាខេត្ត និង នាយិកា PDWA ក្នុងការ ចូលរួមគាំទ្រស្ត្រីក្រុមប្រឹក្សាឃុំនៅពេលមានវគ្គបណ្តុះបណ្តាលនិង សិក្ខាសាលានានា ។ មានស្ត្រីចំនួនតិច ដែលមានចំណេះដឹងទាបក្នុងមុខតំណែងរបស់ពួកគេ ក្រោយពេលបោះឆ្នោត មិនមានមុខតំណែង ឃើញពីស្ថានភាពបែបនេះ KAFDOC បានចុះជួបស្ត្រីដល់ទឹកនៃដើម្បីធ្វើការលើកទឹកចិត្ត ពួកគេ ។

ចំណុចខ្សោយ

- មានស្ត្រី២ទៅ៣នាក់ប៉ុណ្ណោះមិនបានចូលប្រជុំជាមួយក្រុមប្រឹក្សាឃុំអោយបានទៀងទាត់
- ជីវភាព និង ចំណេះដឹងរបស់ស្ត្រីគោលដៅ នៅមានកម្រិត
- ការចូលរួម និង គ្រប់គ្រង របស់ស្ត្រីគោលដៅនៅកម្រិតថ្នាក់ខេត្ត មិនទាន់ត្រូវបានពង្រឹងពីមូលដ្ឋាននៅឡើយទេ ដោយមានកត្តារាំងស្ទះរួមមាន បញ្ហាហិរញ្ញវត្ថុ វប្បធម៌ នយោបាយ និង កត្តាសង្គម ។
- ស្ត្រីជនបង្គោលចំនួន ៦៥ ភាគរយមិនបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់
- ការចូលរួមរបស់ប្រជាពលរដ្ឋនៅមិនទាន់បានល្អប្រសើរ ដោយពឹងផ្អែកលើជនបង្គោល

អនុសាសន៍ និងសន្ទាមពរ

- គម្រោងនេះគួរតែផ្តល់វគ្គបណ្តុះបណ្តាល ដល់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ទៅដល់គ្រប់ស្ត្រីគោលដៅដែលជាអ្នកដឹកនាំ ដើម្បីកសាងសមត្ថភាព សម្រាប់ប្រសិទ្ធភាពការងារ និងសិទ្ធិក្នុងការសម្រេចចិត្ត។
- គួរតែជ្រើសរើសស្ត្រីជាអ្នកដឹកនាំដែលមានមុខតំណែងស្រាប់ ជាមេឃុំ ក្នុងភូមិ ឃុំ ជាក្រុមគោលដៅ។
- ត្រូវជ្រើសរើសស្ត្រីពូកែ មានភាពវៃឆ្លាត នៅគ្រប់កម្រិតការងារ ដើម្បី ចូលរួមទស្សនៈកិច្ចសិក្សា នៅកន្លែងមានស្ត្រីសកម្ម និង ពូកែផ្នែកតស៊ូមតិ ។
- ស្ត្រីគោលដៅ គួរជ្រើសរើស ពីកម្រិតថ្នាក់ខេត្តទៅមូលដ្ឋាន
- គម្រោងនេះត្រូវតែបង្កើតបណ្តាញ ស្ត្រី និង គ្រូបង្គោលស្ត្រី ដើម្បី ធ្វើការពង្រឹងសមត្ថភាព ដល់គ្រប់គោលដៅទាំងអស់ ក្នុងឃុំផ្សេងទៀត។
- ការពង្រឹងអំណាចស្ត្រី ដើម្បីក្លាយជាអ្នកដឹកនាំ ក្នុងឃុំ ឲ្យមានចំនួនកាន់តែច្រើនជាសព្វថ្ងៃ(សំណូមពរសហគមន៍)
- យ៉ាងហោចណាស់ត្រូវរៀបចំឲ្យមានវេទិកាសាធារណៈឲ្យបាន២ដងក្នុង១ឆ្នាំ

ផែនការបន្ត

ការពង្រឹងសមត្ថភាពស្ត្រី ផ្នែកច្បាប់ ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ស្ត្រីក្នុងវិស័យនយោបាយ ច្បាប់អន្តោប្រវេសន៍ ច្បាប់អាពាហ៍ពិពាហ៍ និង ការគ្រប់គ្រងដីសម្បទាន ។ ធ្វើការចែករំលែកព័ត៌មានដល់ប្រជាបលរដ្ឋតាមប្រធានតម្រូវៗគ្នា ការបង្កឲ្យមានទស្សនៈកិច្ចសិក្សា ដល់ក្រុមស្ត្រី ការបង្កើតបណ្តាញស្ត្រី សិក្ខាសាលាឆ្លុះបញ្ចាំងទៀតទាត់ វេទិកាសាធារណៈ សិក្ខាសាលាចែករំលែកព័ត៌មាន ។

ការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គការ

- ការប្រជុំក្រុមគ្រប់គ្រងគណៈគ្រប់គ្រងធ្វើឡើងក្នុងសប្តាហ៍ទី៣នៃខែទី៣ក្នុងត្រីមាសនីមួយៗ
- ការប្រជុំបុគ្គលិកប្រចាំខែតាមគម្រោងនីមួយៗកំណត់យកសប្តាហ៍ទី៤នៃខែនីមួយៗ
- ការប្រជុំត្រីមាសរបស់បុគ្គលិកគម្រោងរួមទាំងអស់របស់អង្គការទាំងមូលកំណត់យកសប្តាហ៍ទី៣នៃខែទី៣ ក្នុងត្រីមាសនីមួយៗ
- ប្រជុំពិភាក្សាគ្នាក្នុងក្រុមគ្រប់គ្រងរៀបចំឡើងវិញកែលម្អរចនាសម្ព័ន្ធនេះរួមមានការរៀបចំជាផ្លូវការនូវ តារាងរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួននៅលើក្តារខៀន
- ធ្វើបច្ចុប្បន្នភាពតារាងតួនាទីបុគ្គលិកនីមួយៗបុគ្គលិកម្នាក់ៗយល់ពីតួនាទីខ្លួនហើយអាចដំណើរការជាប ណើរៗបាន។
- ចំពោះការឆ្លុះបញ្ចាំងទៅលើគោលនយោបាយនិងកំណត់ចំណុចខ្លះខាតដែលត្រូវបំពេញ ឬធ្វើការកែលំអ រនោះ KAFDOC បានលើកឡើងក្នុងអង្គប្រជុំកាលពីពេលកន្លងទៅហើយ ដើម្បីឲ្យបុគ្គលិកបាន
- ជួយពិនិត្យលើគោលនយោបាយផ្នែកបុគ្គលិក គោលនយោបាយហិរញ្ញវត្ថុ និង គោលនយោបាយ ផ្នែករដ្ឋ បាលថាតើមានអ្វីខ្លះដែលនៅ ខ្វះចន្លោះមិនទាន់មានដាក់បញ្ចូល ឬ ចំណុចអ្វីខ្លះត្រូវកែលំអរវា សូមកត់ត្រា ចំណាំទុកផង នៅថ្ងៃណាដែលយើងមានឱកាសរៀបចំធ្វើវិសោធន៍កម្មគោលនយោបាយនេះ យើង នឹង ដាក់បញ្ចូលវាពុំសូវប្រើពេលវេលាច្រើន ។
- រៀបចំផែនការអនុវត្តគំរោងសម្រាប់ឆ្នាំ២០១៣ចំពោះផែនការរបស់អង្គការទាំងមូលនិងរៀបចំបង្កើតឡើង នឹងមានការអនុវត្តទៅតាមផែនការជាលំដាប់ដោយនៃកិច្ចការនោះការធ្វើរបាយការណ៍បូកសរុបនៅរាល់ ត្រីមាស, ឆមាស, និងឆ្នាំ។ល។
- ចំពោះការរៀបចំក្រុមត្រួតពិនិត្យនិងវាយតម្លៃគំរោងនឹងរៀបចំធ្វើឡើងដោយបុគ្គលិកអង្គការ និង អ្នកស្ម័គ្រ ចិត្ត នឹងមានអាជ្ញាធរ លោកគ្រូអ្នកគ្រូ សហគមន៍ទទួលបានផលនិងជនបង្គោលជាអ្នកពាក់ព័ន្ធនិងចូលរួម

ព្រឹត្តិការណ៍សំខាន់ៗក្នុងការងារអភិវឌ្ឍន៍

HANDICAP INTERNATIONAL BELGIUM

កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០១២ អង្គការ HANDICAP INTERNATIONAL BELGIUM បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍ និង បច្ចេកទេស នៅអង្គការ KAFDOC ក្នុងគម្រោង សម្លេងជនជាតិដើមភាគតិចដើម្បីអភិបាលកិច្ចល្អ (MVGG) ក្រោមជំនួយថវិកាពី ម្ចាស់មូលនិធិអាស៊ី (The Asia Foundation (TAF)) ដែលមានអ្នកចូលរួមសរុប១៧នាក់ ស្រ្តី៥នាក់ ក្រោមការដឹកនាំដោយលោកសុខចំណាប់ ប្រធានគម្រោង គណនេយ្យភាពសង្គម និង អភិបាលកិច្ចល្អ ។



Henrich Ball Foundation

កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១២ គណៈប្រតិភូរបស់ម្ចាស់មូលនិធិ Henrich Ball Foundation (HBF)បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍នៅអង្គការKAFDOCក្នុង គម្រោងលើកកម្ពស់សិទ្ធិស្ត្រី និង ក្នុងកិច្ចការនយោបាយក្រោមជំនួយថវិកា ពី (HBF) ប្រទេសអាឡឺម៉ង់ដែលមានអ្នកចូលរួមសរុប២៤នាក់ ស្រ្តី១៤នាក់ ក្រោមការដឹកនាំដោយលោក Mr. Man Fred Hornung, ជានាយកប្រចាំប្រទេសរបស់HBF នៅកម្ពុជា ។ ក្រុមគណៈមកពីប្រទេសអាឡឺម៉ង់បាន ចុះពិនិត្យ ផ្ទាល់ជាមួយដៃគូទទួលជំនួយ ពី HBF ក្នុងការពង្រឹងអំណាចដល់ក្រុមស្ត្រី ជាពិសេស ខេត្តនៅភូមិភាគឦសាន្ត នៃប្រទេស



កម្ពុជា ដែលមានតួនាទីនៅក្នុង ក្រុមប្រឹក្សាឃុំ សង្កាត់ និងចង់ ជួយនាយិកាអង្គការ KAFDOC ដែលជាស្ត្រីគម្រូសម្រាប់ខេត្តក្រចេះ ដែលមានសមត្ថភាពក្នុង ពង្រឹងសមត្ថភាពដល់ស្ត្រីនៅខេត្តក្រចេះទទួលលទ្ធផលជោគជ័យ និងចុះជួបជាមួយក្រុមស្ត្រីអ្នកទទួលផលពីគម្រោងនៅសង្កាត់កោះទ្រង់ ក្នុងក្រុងក្រចេះ ។

ក្រុមប្រឹក្សាភិបាល

1	Mr. Hort Seila	seilahort@gmail.com
2	Mrs.Thim Narin	narin_thim@yahoo.com
3	Mr.Cheak Meng Heang	m_cheak@yahoo.com
4	Mr.Theam Heng	N/A
5	Mrs. Prak Sokhany	ed@ccspcambodia.org

ក្រុមគណៈគ្រប់គ្រងអង្គការ

- ១ លោក ស្រី ងួន សុផានី *Executive Director*
- ២ លោកអ៊ឹក យុទ្ធ *Program Coordinator*
- ៣ លោកយូរ អរុណ *Program Manager*
- ៤ លោកហ៊ិនសុផា *Program Manager*
- ៥ កញ្ញា ប៊ុន ស៊ូហម *Finance manager*

បុគ្គលិកអង្គការ

១	ងួន សុផានី	F	<i>Executive Director</i>	ngounsophany@yahoo.com
២	អ៊ឹក យុទ្ធ	M	<i>Program Coordinator</i>	kafdoc_pc@hotmail.com
៣	ប៊ុន ស៊ូហម	F	<i>Finance manager</i>	bunsouham@yahoo.com
៤	ជិន ផល្លា	F	<i>Finance Officer</i>	chinphalla@yahoo.com
៥	វ៉ៃម បុញ្ញាវត្តី	F	<i>Admin Assistant</i>	vattayhem@yahoo.com
៦	ហ៊ិនសុផា	M	<i>Program Manager</i>	hunsothea@yahoo.com
៧	យូរ អរុណ	M	<i>Program Manager</i>	you_arun@hotmail.com
៨	ទុច ប៉ាង	M	<i>Child Sponsorship</i>	touchpang1@hotmail.com
៩	ម៉ម សុខណាន	F	<i>Program Officer</i>	NA
១០	អ៊ី ស្រីនាង	F	<i>Program Officer</i>	reynangy@gmail.com
១១	ជន បុញ្ញា	M	<i>Program Officer</i>	bophachorn@yahoo.com
១២	ឡុង ផល្លី	F	<i>Cleaner</i>	NA
១៣	នុត ផារិទ្ធ	M	<i>Security Guard</i>	0977980919
១៤	ប៉ាវ ពណ្ណារី	F	<i>Khmer Volunteer</i>	NA

អ្នកដឹកនាំ


Mr. Sun Kim Heoun Program Coordinator (PC) Community Economic Development (CED)
 E-mail: sunkimhoeun@ced-krt.org

Mr. Cheng Virak, Program office (PO) Action Aid Cambodia (AAC),
 E-mail: virak.cheng@actionaid.org

Mr. Man Fred Hornung, Country Director Heinrich Boll Foundation (HBF) Cambodia
 E-mail: manfred.hornung@kh.boell.org

ការបង្ហាញហិរញ្ញវត្ថុប្រចាំឆ្នាំ២០១២

□ ??? ?? (US\$)



សាច់ប្រាក់ និង ការចំណាយ

លំហូរនៃចំណូល ឆ្នាំ២០១២

ការបរិយាយ	ចំនួនទឹកប្រាក់	ម្ចាស់ជំនួយ	ចំនួនទឹកប្រាក់ (US\$)
ចំណូលថវិកាសរុប	199,611.04	The Asia Foundation	68,003.70
សមតុល្យចុងគ្រា	29,139.21	Actionaid Cambodia	66,702.00
ថវិកាចំណាយប្រចាំឆ្នាំ	170,471.83	Intervida Foundation	47,499.34
អត្រានៃការប្រើប្រាស់ថវិកា	85.40%	Henrich Ball Foundation	17,406 .00
ចំណូលឆ្នាំ២០១២			19,9611.04

ការប្រើប្រាស់ថវិកា

